



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៨០

ត្រីមាសទី០៤ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤១៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ០៣ រូប ៩៣៩៩
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤១៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈទីប្រឹក្សា
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ចំនួន ៥៩ រូប ៩៤០០
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤១៧ ស្តីពី ការតែងតាំង និងតម្កើងឋានៈឯកឧត្តម
ម៉េវ ហាវ៉ា ជាអនុប្រធានអាជ្ញាធរទន្លេសាប មានឋានៈស្មើអនុរដ្ឋលេខាធិការ ៩៤០៣
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤១៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
ជាកិច្ចមធ្យមរណៈដល់សពលោកឧត្តមសេនីយ៍ត្រី **សោម ប្រាជ្ញ** នាយនគរបាលថ្នាក់
ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៩៤០៤
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤១៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់
តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ០៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ
អង្គភាពប្រឆាំងអំពើពុករលួយ ៩៤០៥
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២០ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់
តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ២៦ រូប នៅក្រសួងសុខាភិបាល ៩៤០៦
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ-
យស តាមលំដាប់ថ្នាក់ ចំពោះ ឧកញ៉ា អស់លោក លោកស្រី ឧបាសក ឧបាសិកា និងព្រះសង្ឃ
ចំនួន ៣៩ រូប/អង្គ ៩៤០៩
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២២ ស្តីពី ការផ្តល់គោរមងារលោក **ឡូ ប្រេនដុន**
ជា ឧកញ៉ា ៩៤១១
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២៣ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយ-
កម្មដល់លោកស្រី **ថាវ យុវិន** (TAO YUWEN) ជនជាតិចិន សញ្ជាតិចិន ៩៤១២

- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយ-
កម្មដល់លោកស្រី **ធី សានហួយ** (YU, SHAN-HUEI) ជនជាតិចិនតៃវ៉ាន់
សញ្ជាតិចិនតៃវ៉ាន់ ៩៤១៣
- ១២-០៩-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៩១៩/១៤២៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយ-
កម្មដល់លោកស្រី **ឡី ឡី** (LEI, LEI) ជនជាតិចិន សញ្ជាតិចិន ៩៤១៤

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

- ១៧-០៩-២០១៩ -អនុក្រឹត្យលេខ ១៣៦ អនក្រ.បក ស្តីពី ការបន្ថែមឥណទានថវិកា ៩៤១៥
- ១៧-០៩-២០១៩ -អនុក្រឹត្យលេខ ១៣៧ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៤១៧
- ១៩-០៩-២០១៩ -អនុក្រឹត្យលេខ ១៣៨ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៤១៩
- ១៩-០៩-២០១៩ -អនុក្រឹត្យលេខ ១៣៩ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា៥នៃអនុក្រឹត្យលេខ ១១១
អនក្រ.បក ចុះថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់
អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ៩៤២១
- ១៩-០៩-២០១៩ -អនុក្រឹត្យលេខ ១៤០ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា៥នៃអនុក្រឹត្យលេខ ១១២
អនក្រ.បក ចុះថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់
គ្រប់គ្រងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ
ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៩៤២៤
- ២២-០៨-២០១៩ -អនុក្រឹត្យលេខ ១១២៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤២៧
- ២២-០៨-២០១៩ -អនុក្រឹត្យលេខ ១១២៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤២៩
- ២៣-០៨-២០១៩ -អនុក្រឹត្យលេខ ១១២៩ អនក្រ.តត ស្តីពី ការបំពេញបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ៩៤៣១
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣០ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៩៤៣២
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៣៣
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៣៥
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤៣៧
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ ៩៤៣៩
- ២៦-០៨-២០១៩ -អនុក្រឹត្យលេខ ១១៣៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤៤១

គ

២៦-០៨-២០១៩	-អនុក្រឹត្យលេខ ១១៣៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៤៤២
២៦-០៨-២០១៩	-អនុក្រឹត្យលេខ ១១៣៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៤៤៤
២៧-០៨-២០១៩	-អនុក្រឹត្យលេខ ១១៣៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៩៤៤៥
២៧-០៨-២០១៩	-អនុក្រឹត្យលេខ ១១៣៩ អនក្រ.តត ស្តីពី ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិវរអគ្គានុរក្ស នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ	៩៤៤៧
២៧-០៨-២០១៩	-អនុក្រឹត្យលេខ ១១៤០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៩៤៤៩
២៧-០៨-២០១៩	-អនុក្រឹត្យលេខ ១១៤១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៩៤៥០
២៨-០៨-២០១៩	-អនុក្រឹត្យលេខ ១១៤២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៩៤៥១
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៤៧១
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៩៤៧២
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៤៧៣
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៤៧៤
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៧ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយទាហាន	៩៤៧៥
០២-០៩-២០១៩	-អនុក្រឹត្យលេខ ១១៤៨ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៩៤៧៦

២.សេចក្តីសម្រេច

១៣-០៩-២០១៩	-សេចក្តីសម្រេចលេខ ១៥៥ សសរ ស្តីពី ការបំពេញបន្ថែមសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោ- បាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្ត កោះកុង	៩៤៨៤
------------	---	------

III. ការងារបណ្តាញក្រសួង

១. ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៧-០៦-២០១៩	-ប្រកាសលេខ ៥៨០ សហវ.ប្រក ស្តីពី ការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់ សហគ្រាសធុនតូច និងមធ្យម	៩៤៩០
------------	---	------

២. ទីស្តីការដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២៧-០២-២០១៩	-ប្រកាសលេខ ០៦៩ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន ចាន ស៊ីន ហៅហ្វល ប្រដាក់សំ បង្កើតរោងចក្រ ផលិតស្បែកជើង	៩៥០៥
------------	--	------

- ២៧-០២-២០១៩ -ប្រកាសលេខ ០៧០ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ដាប់បែលយូ.អ៊ី.ជី.ស៊ី មេនូហ្វេកធីរីង លីមីធីត បង្កើតរោងចក្រ ផលិតកាបូប ស្រោមដៃកីឡា មួកកីឡា ប្រអប់ និងគ្រោងរ៉ែនតា

៩៥០៨
- ២៨-០២-២០១៩ -ប្រកាសលេខ ០៧១ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន មីលេនៀម ផ្លាស្ទិក អេន មេថល ប្រដាក់ ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំស្បែកជើង

៩៥១១
- ២៨-០២-២០១៩ -ប្រកាសលេខ ០៧២ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជិន បារ៉ លី (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូប និងគ្រឿងបន្សុំកាបូបគ្រប់ប្រភេទ

៩៥១៤
- ២៨-០២-២០១៩ -ប្រកាសលេខ ០៧៣ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជា រួយ ហ្វេង (ខេមបូឌា) លេឌើរ ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ

៩៥១៧
- ២៨-០២-២០១៩ -ប្រកាសលេខ ០៧៤ ឧស.កឧ.ប្រក.០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អាយរិច ហ្វេកធីរី (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ

៩៥២០



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៩/១៤២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ០៣រូប :
- ១. ឯកឧត្តម **វង្ស សំរោង** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
 - ២. ឯកឧត្តម **ម៉ុក សារ៉ែម** មានឋានៈស្មើ អគ្គនាយក
 - ៣. ឯកឧត្តម **រឿម ប័ន្ទសោមន** មានឋានៈស្មើ អគ្គនាយក ដោយមិនទទួលប្រាក់បំណាច់មុខងារ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

០១.១៧.១៩.០៩.១៤២៥

Handwritten signature

សម្តេចប្រឹក្សាសេនាបតី **សាយ ឈុំ**
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សហគម្មជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២០៧/៣៥៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០២ ស្តីពីការបង្កើត ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៣៣៣ ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការកែសម្រួល ព្រះរាជក្រឹត្យលេខ នស/រកត/១១១៣/១១៩០ ចុះថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យ លេខ នស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២០៧/៣៥៣ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ៖

- | | |
|---------------------------------|--|
| ១. ឯកឧត្តម សួស សុម៉េត | មានឋានៈស្មើ ទេសរដ្ឋមន្ត្រី |
| ២. ឯកឧត្តម ចែម គាត វិថី | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. ឯកឧត្តម សុក ស៊ីផាន់ណា | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. ឯកឧត្តម ម៉ី កល្យាណ | មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥. ឯកឧត្តម ញឹម ខេមរា | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៦. ឯកឧត្តម ឈីវ យ៉ីសាំង | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧. ឯកឧត្តម ហ៊ឺវ សុវណ្ណ | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨. ឯកឧត្តម អៀង ស៊ីនលី | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៩. ឯកឧត្តម សឹង រត | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១០. ឯកឧត្តម សុខ ជារ៉ា | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |



- ៤៥. ឯកឧត្តម ម៉ុំ បញ្ញាហឺ
- ៤៦. ឯកឧត្តម ប៊ូរ ប៊ុនណារ៉ា
- ៤៧. ឯកឧត្តម នួន វិទ្យា
- ៤៨. ឯកឧត្តម ហេង សុខណា
- ៤៩. ឯកឧត្តម ញាណ វណ្ណៈ
- ៥០. ឯកឧត្តម ហ៊ឹង ច័ន្ទបូរ៉ា
- ៥១. ឯកឧត្តម ឌី សុវណ្ណ
- ៥២. ឯកឧត្តម អឿង ចន្ទា
- ៥៣. ឯកឧត្តម ហេង សុខប៊ីល
- ៥៤. ឯកឧត្តម ឆឹង ចន្ទា
- ៥៥. ឯកឧត្តម សិន សេរីឡាន
- ៥៦. ឯកឧត្តម ហ៊ុយ វ៉ាថារ៉ូ
- ៥៧. ឯកឧត្តម ឈៀង វណ្ណមុនីណា
- ៥៨. ឯកឧត្តម ជួន រតនៈ
- ៥៩. ឯកឧត្តម ងី ឡាយមិថុនា

មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
 មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល. ១៩០៧. ១៤៣០

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩

គូច ប្រសាន និង **តារា ព្រះរាជត្រាស់បង្គាប់**
ប្រធានរដ្ឋស្តីទី

M. P.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកម/០៦០៩/៧០៥ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០០៩ ស្តីពីការបង្កើតអាជ្ញាធរ ទន្លេសាប
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** តែងតាំង និងដំឡើងឋានៈឯកឧត្តម **ម៉ៅ ហាវ៉ា** ជាអនុប្រធានអាជ្ញាធរទន្លេសាប មានឋានៈស្មើអនុរដ្ឋលេខាធិការ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
**ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

៣៧៧.១៥០៩.១៤៣១

M.is.

សម្តេចហ៊ុន សែន រដ្ឋមន្ត្រី ទទួលបន្ទុក
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤១៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ជាកិច្ចបញ្ជាមរណៈដល់សពលោកឧត្តមសេនីយ៍ត្រី **សោម ប្រាជ្ញា** អគ្គលេខ ៥៤១៨៨ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

២១២៧.១៩០៩.១៤៣២

M.i.s.

សម្តេចវិបុលសេនាបតី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈអោយឱ្យក្រ បច្ចេកទេសមន្ត្រីក្របខ័ណ្ឌរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ០៣ រូប ពីឋានន្តរស័ក្តិរដ្ឋមន្ត្រី មកជា ឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីក្របខ័ណ្ឌរដ្ឋបាល នៅអង្គភាពប្រឆាំងអំពើពុករលួយ :

- ១- លោក **វិវ៉ុត សំណាង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២- លោក **លី សុខឌី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៣- លោកស្រី **ឈឹម សុភាវតី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
**ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

០១៧.១៧០៧.១៤៣៣

Ch. S.

សម្តេចវិបុលសេនាបតី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤២០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩០៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហត្ថលេខា ១ : ដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ២៦ រូប នៃក្របខណ្ឌមន្ត្រីសុខាភិបាល ជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសុខាភិបាល៖

- ១-លោក **ហ៊ាង គង** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២-លោកស្រី **ឡាំ ភីរុណា** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៣-លោក **តែរ ឡោ** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៤-លោក **សុខុម រិទ្ធិវុធី** ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥



២៣-លោក	ធីន ជារ៉ា	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
២៤-លោក	មីន ម៉ីណូនាចេត	ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
២៥-លោក	ស៊ីង សីលា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
២៦-លោក	គឹម ដារា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
គូច ព្រះបរមនាម និង ភាម ព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

១៧៧.១៩០៧-១៤៣៤

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៩/១៤២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវឌ្ឍន៍

- ១- លោក សាន វីរ័យ៉ា ២- លោក ណាន នីម
- ៣- លោក វង្ស សុជាតិ

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១- លោក មាស ហាក់រស្មី ២- លោកស្រី នន សុខហ៊ាង
- ៣- លោក ម៉ែន លី ៤- លោក គន់ ញាណ
- ៥- លោក នាគ វង្ស ៦- វរសេនីយ៍ត្រី កង ពិសិដ្ឋ អត្តលេខ ៨០៨៨៨
- ៧- លោក សន វ៉ាន

គ-គ្រឿងឥស្សរិយយស មុនីសារាត្រី ថ្នាក់ មហាសេនា

- ១- ព្រះវិន័យវាទី លាង ប៊ុនហាក់ ២- ព្រះធម្មវិរិយោ គង់ សារ៉ាត់
- ៣- ព្រះសក្យមុនីបុត្តោ ស្រិន សុខា ៤- ឧកញ៉ា សុខ សុផល
- ៥- ឧកញ៉ា សុខ តារា ៦- អ្នកស្រី អ៊ុក គង្គា
- ៧- លោក កេង ប៊ុនថាន ៨- លោក សំអាង មុនីរដ្ឋ
- ៩- លោក អ៊ុំ ស្រុន ១០- លោក សុខ ឡេង
- ១១- លោក ឡោ ដារាវិទូ ១២- ឧបាសិកា វ៉ាន់ លឿមឡៃ
- ១៣- លោក សុក ពៅ ១៤- អ្នកស្រី យុន លី
- ១៥- លោក សុក ហេង ១៦- លោក សុខ គី



១៧- អ្នកស្រី	វ៉ាន់ ចន្ទ	១៨- លោក	គឹម ហុង
១៩- អ្នកស្រី	លី វ៉ូចង់	២០- លោក	លី គង់ផេង
២១- លោក	លី ប្អូយ	២២- អ្នកស្រី	តាំង ហៀង
២៣- អ្នកស្រី	អ៊ុត លាងហ៊ី	២៤- ឧបាសក	សុខ នូ
២៥- លោក	ស្រី សុវណ្ណមុនី	២៦- វរសេនីយ៍ទោ	ប៊ុន ឡេង អត្តលេខ ១០១៨០
២៧- លោក	អ៊ុំ វិទ្ធស្យា	២៨- វរសេនីយ៍ត្រី	មាស ធីបញ្ញា អត្តលេខ ៧៦១៦៨
២៩- ព្រះតេជគុណ	សង់ សី		

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
គូបព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៧៧៧.១៧០៧.១៤៣៥

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧៦៩/១៤២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះបៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

ផ្តល់គោរមងារ ៖

លោក ឡូ ប្រេនដុន

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

០៧.៧៧.១៩០៩.១៤៣៦

M.r.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានប្តឹងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទី១
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោកស្រី **ថាវ អ៊ុយវ៉េន** (TAO YUWEN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងកាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

នស.១៩០៩.១៤៣៧

M.S.

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**

បានចម្លងត្រឹមត្រូវតែម្តងដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោកស្រី **អ៊ុយ សានហួយ** (YU, SHAN-HUEI) ជនជាតិ ចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៦៩ នៅទីក្រុង Taipei សាធារណរដ្ឋចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ឧបព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣១៧.១៩០៩.១៤៣៤

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/១៤២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកស្រី **ឡឺ ឡឺ** (LEI, LEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៨០ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

០១១៧.១៩០៩.១៤៣៩

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៦ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការបន្ថែមឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាធា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យ លេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៦១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ត្រូវបានអនុញ្ញាត ឱ្យបន្ថែមឥណទានថវិកាចំនួន ១៦៤ ០០០ ០០០ ០០០ រៀល (មួយរយហុកសិបបួនបីលានរៀលគត់) ពីប្រាក់បញ្ញើរាជរដ្ឋាភិបាលមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញ តាមលក្ខខណ្ឌតម្រូវបង្កើនដើមទុនក្នុងការស្នើសុំអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៤ រោច ខែ ភទ្របទ ឆ្នាំ កងស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរកំណត់ទំហំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំ ច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំ ច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំ ច សិរីទ្រិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១ ២២៤ ០០០ ០០០ រៀល (មួយបីលានពីររយម្ភៃបួនលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦០ (ការទិញ) ជូនក្រសួងបរិស្ថាន សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយទិញរថយន្តដែលបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ចំនួន ០១ គ្រឿង ដើម្បីប្រើប្រាស់តាមដានអំពីស្ថានភាពបំពុលខ្យល់នៅតាមទីសាធារណៈ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៤ រោច ខែ ភទ្របទ ឆ្នាំព្រះ ពស់ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៦៧២ ០០០ ០០០ រៀល (ប្រាំមួយរយមិលីអានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្វែរជូនក្រុមហ៊ុន Netrust របស់សិង្ហបុរី សម្រាប់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព (PKI) បញ្ចូលក្នុងលិខិតឆ្លងដែនការទូត និងផ្លូវការថ្មី (e-Passport) ឱ្យស្របតាមស្តង់ដារអន្តរជាតិ។


មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ថ្ងៃចុះហត្ថលេខា ៦ ខែ តុលា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១៣១៧...សនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលមាត្រា៥នៃអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីការត្រួតពិនិត្យសេវាសកលវិស័យទូរគមនាគមន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច

មាត្រាមួយ .-

មាត្រា៥នៃអនុក្រឹត្យលេខ១១១ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់អនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា៥ .- ថ្មី

ក.ប.ក.ស.ទ. មានសមាសភាពចំនួន ០៧ (ប្រាំពីរ) រូប ដូចខាងក្រោម៖

- រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធាន
- រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ១ រូប អនុប្រធានទី១
- តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១ រូប អនុប្រធានទី២
- អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ សមាជិកអចិន្ត្រៃយ៍
- អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សមាជិក
- ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សមាជិក
- តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១ រូប សមាជិក

សមាសភាពជាក់ស្តែងរបស់ **ក.ប.ក.ស.ទ.** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រាពីរ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី ...

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃចេញស្រាវជ្រាវ ៦ លោក ខែ ២០១៩ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា


ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ស្រី អ៊ុំវឌីក

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤០... អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួលមាត្រា៥នៃអនុក្រឹត្យលេខ១១២ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧
ស្តីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការ
អភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត
ទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ
នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ១១២ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច

មាត្រាមួយ .-

មាត្រា៥នៃអនុក្រឹត្យលេខ១១២ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកំណត់យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា៥ .- ថ្មី

ក្រុមប្រឹក្សាមូលនិធិ ស.អ. មានសមាសភាពចំនួន ០៧ (ប្រាំពីរ) រូប ដូចខាងក្រោម៖

- រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍		ប្រធាន
- រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	១ រូប	អនុប្រធានទី១
- តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	១ រូប	អនុប្រធានទី២
- តំណាងក្រសួងអប់រំ យុវជន និងកីឡា	១ រូប	សមាជិក
- តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ	១ រូប	សមាជិក
- អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន		សមាជិកអចិន្ត្រៃយ៍
- អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍		សមាជិក

សមាសភាពជាក់ស្តែងរបស់**ក្រុមប្រឹក្សាមូលនិធិ ស.អ.**ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រាពីរ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៩ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ៦ ខែ មេសា ឆ្នាំ ២០១៩ ឆ្នាំ ៧៧៧៧ ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ត្រាំ អ៊ឹមស៊ីក

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១២៧.សន្យា.៧៧



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច


មាត្រា ១. បំពាក់មេដាយសំរិទ្ធស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន៩រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋាននៅឃុំប្រធាតុ និងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-លោក គង់ វ៉ាន់ណា
- ២-លោក ញ៉ែម សុទ្ធា
- ៣-លោក ឡុង សុខលាភ
- ៤-លោក យិន បូរ៉ា
- ៥-លោក មាស ពីនពីសី
- ៦-លោក ហេង សុផា
- ៧-លោក ពិន សុវណ្ណារិទ្ធ
- ៨-លោក លឹម វិធីយ

៩-លោក អាយ ជឹងប៉ារ

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត
អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៧ លោក ខែ ស្រាពាល ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១២៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារតាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចំនួន១២រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយប្រាក់ការងារ

-លោក ថោ ចាន់រស្មី មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

ខ-មេដាយសំរិទ្ធការងារ

១-លោក ឌីង ចាន់ដារ៉ា មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

២-លោកស្រី ភន សម្បស្ស មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៣-លោក ប៊ុន រតនៈ មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៤-លោកស្រី ភាស់ ប៊ុនធីប មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៥-លោកស្រី សំអុល ស្រីថៃ មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៦-លោក ជិន វិចិត្រ មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៧-លោក សួន ផេនអាន មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៨-លោក ថៃ ជ័យាង មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

៩-លោក និត ច័ន្ទរស្មី មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

១០-លោក អូន ភក្ត្រា
១១-លោក ហុក វិលា

មន្ត្រីនៃនាយកដ្ឋានបុគ្គលិក
មន្ត្រីនៃនាយកដ្ឋានបុគ្គលិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១៧ ខែ កញ្ញា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្តែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- រដ្ឋមន្ត្រីក្រាម ១ និង ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១២៩ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការបំពេញបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឲ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

- មាត្រា ១ :** ត្រូវបានបំពេញបន្ថែមក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំនួន ១,៧០០ កន្លែង (មួយពាន់ប្រាំពីររយ) លើ ក្របខ័ណ្ឌដែលមានស្រាប់ ដល់ក្រសួងមហាផ្ទៃ សម្រាប់តម្រូវការចាំបាច់ នៃការងារការពារសន្តិសុខជាតិ ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
- មាត្រា ២ :** ក្របខ័ណ្ឌថ្មីនេះ ត្រូវបានទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ គិតចាប់ពីពេលចូលរៀនវគ្គបណ្តុះបណ្តាលជំហូរវិជ្ជាជីវៈនគរបាលជាតិទៅ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១២ ខែ សីហា ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា៣
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

95



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៣០.អនក្រ.តត



អនុក្រឹត្យ
ស្តីពីការទូទល់មេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់មេដាយសហមេត្រី ថ្នាក់ **និមនិត្ត** ជូនវរសេនីយ៍ឯក វៀន ប៊ីញស៊ីន (NGUYEN BINH SON) មេបញ្ជាការយោធាខេត្តឡើងដំបូង កងទ័ពប្រជាជនវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងសៀមរាប កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៤ ខែ ១១ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ១១ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្លេងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៣១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិតាមលំដាប់ថ្នាក់ ប្រគេននិងជូនសប្បុរសជន ចំនួន១៥រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅវត្តចំនួនសុវណ្ណគិរីមុនីរាម (ហៅវត្តដាំខ្យង) ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយប្រាក់ស្ថាបនាជាតិ

- ១-ព្រះភិក្ខុ នួន វ៉ែ ចៅអធិការវត្ត បច្ច័យចំនួន ២៥ ០០០ ០០០ រៀល
- ២-អ្នកស្រី ឡោ គឹមស្រីង ថវិកា ចំនួន ២២ ០០០ ០០០ រៀល

ខ-មេដាយសំរិទ្ធស្ថាបនាជាតិ

- ១-អ្នកស្រី ស៊ឹម ស៊ាកទាង ថវិកា ចំនួន ១២ ០០០ ០០០ រៀល
- ២-លោក ឈិន សយ បច្ច័យចំនួន ៨ ៥០០ ០០០ រៀល
- ៣-លោក ធី ស្រស់ ថវិកា ចំនួន ៨ ០០០ ០០០ រៀល
- ៤-អ្នកស្រី សោម សាវន ថវិកា ចំនួន ៨ ០០០ ០០០ រៀល
- ៥-លោក ស អាំ ថវិកា ចំនួន ៦ ០០០ ០០០ រៀល
- ៦-អ្នកស្រី ប៉ា ចាន់ពាន ថវិកា ចំនួន ៦ ៣០០ ០០០ រៀល

៧-លោក	សូស សឹង	ថវិកា ចំនួន	៦ ០០០ ០០០ រៀល
៨-លោក	សុង ស៊ីហាន	ថវិកា ចំនួន	៥ ០០០ ០០០ រៀល
៩-លោក	សែម ភាព	ថវិកា ចំនួន	៥ ០០០ ០០០ រៀល
១០-លោក	ហង្ស សុវណ្ណមេសា		
១១-លោក	ស៊ិន រឿន		
១២-លោក	ប៊ុន ចាន់នី		
១៣-លោក	ធន់ សាវុធ		

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្តក្រុងឃុំ និងសម្ព័ន្ធគ្រូរទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៤ ១១ ឆ្នាំ ២០១៩ ខែ ក្រសា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣២ អនក្រ.ប-គ ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ១០រូប ដែលបានវិច្ចាគធនធានផ្ទាល់ ខ្លួនចូលរួមបទិញដីដើម្បីកសាងមណ្ឌលសុខភាពគឺវ និងសមិទ្ធផលនានាមួយចំនួនទៀត នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ ស្ថាបនាជាតិ

- ១-វេជ្ជបណ្ឌិត កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ថវិកាចំនួន ២៦ ០០០ ដុល្លារអាមេរិក
- ២-វេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យស្រុកប្រតិបត្តិរមាសហែក ថវិកាចំនួន ២១ ៥០០ ដុល្លារអាមេរិក
- ៣-វេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបាលខេត្ត ថវិកាចំនួន ១១ ៨០០ ដុល្លារអាមេរិក
- ៤-លោកស្រី កឹម សំអឿន ប្រធានក្រុមប្រឹក្សាឃុំគគីរ ថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិក

ខ-មេដាយ ប្រាក់ស្ថាបនាជាតិ

- ១-លោក ឈុន សាគុន សមាជិកក្រុមប្រឹក្សាឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក
- ២-លោក សរ ហ៊ុន សមាជិកក្រុមប្រឹក្សាឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក
- ៣-លោក ចាប សារិត សមាជិកក្រុមប្រឹក្សាឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក
- ៤-លោកស្រី អ៊ុក ខ្នាង សមាជិកក្រុមប្រឹក្សាឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក
- ៥-លោក យស់ ស៊ីវ៉ន ប្រធានមណ្ឌលសុខភាពឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក

៦-លោក សោម ធន នាយកអនុវិទ្យាល័យឃុំគគីរ ថវិកាចំនួន ៥ ០០០ ដុល្លារអាមេរិក
ហត្ថលេខា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
 អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងសម្មិទ្ធិនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច
 រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ២៧

ថ្ងៃ ៤៩ ១១ ១៣៦ ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ ៧២៣ ឆ្នាំ ២០១៩ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣៣ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីពន្ធនាគារ ខេត្តតាកែវ ចំនួន១៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

- ១-លោកវរអគ្គនុរក្សថ្នាក់លេខ២ ម៉ុង សារឹម អនុប្រធានការិយាល័យពន្ធនាគារខេត្តតាកែវ
- ២-លោកវរអគ្គនុរក្សថ្នាក់លេខ៣ ដូង ថា អនុប្រធានការិយាល័យពន្ធនាគារខេត្តតាកែវ

ខ-មេដាយប្រាក់ការងារ

- ១-លោកស្រីវរអគ្គនុរក្សថ្នាក់លេខ៣ ឆោម វិគ្គមុន្នី អនុប្រធានការិយាល័យពន្ធនាគារខេត្តតាកែវ
- ២-លោកអគ្គនុរក្សថ្នាក់លេខ១ ប៊ុំម វណ្ណា អនុប្រធានការិយាល័យពន្ធនាគារខេត្តតាកែវ
- ៣-លោកអគ្គនុរក្សថ្នាក់លេខ១ ហ៊ុំម ចំរើន ប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ៤-លោកអគ្គនុរក្សថ្នាក់លេខ២ សោម វណ្ណ អនុប្រធានផ្នែកពន្ធនាគារខេត្តតាកែវ

គ-មេដាយសំរិទ្ធការងារ

- ១-លោកអគ្គនុរក្សថ្នាក់លេខ១ ស៊ឹម ខុន ប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ២-លោកវរអគ្គនុរក្សថ្នាក់លេខ៣ អេប ផល្លា ប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ៣-លោកអគ្គនុរក្សថ្នាក់លេខ៤ ណាន ចាន់ ចុន ប្រធានផ្នែកពន្ធនាគារខេត្តតាកែវ

- ៤-លោកអគ្គនុរក្សថ្នាក់លេខ១ ជឹម ធីត្រី ប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ៥-លោកអគ្គនុរក្សថ្នាក់លេខ៤ សោ ប៊ុនរ័ត្ន អនុប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ៦-លោកអនុរក្សថ្នាក់លេខ២ សុខ គម អនុប្រធានផ្នែកពន្ធនាគារខេត្តតាកែវ
- ៧-លោកអនុរក្សថ្នាក់លេខ១ ឆេម ម៉ុស អនុប្រធានផ្នែកពន្ធនាគារខេត្តតាកែវ

ហត្ថលេខា... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១១ រោច ខែសាស្ត្រាស័ក ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣៤ អនក្រ.តត



អនុក្រឹត្យ

**ស្តីពីការជូនមេដាយមុនីសារាត៌្នន្ត
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាត៌្នន្ត តាមលំដាប់ថ្នាក់ ប្រគេន និងជូនសប្បុរសជន ចំនួន២១រូប ដែលមានស្នាព្រះហស្ត និងស្នាដៃល្អក្នុងការចូលរួមជួយអភិវឌ្ឍន៍ភូមិ-ឃុំនានា នៅខេត្ត ព្រះសីហនុ នាពេលកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក-មេដាយមុនីសារាត៌្នន្ត ថ្នាក់សេនា

- ១-ឧកញ៉ា សុខ ហោង សប្បុរសជន
- ២-ឧកញ៉ា គុយ ណាត សប្បុរសជន
- ៣-ឧកញ៉ា ស៊ុន រី សប្បុរសជន
- ៤-ឧកញ៉ា លី គឹមហូ សប្បុរសជន

ខ-មេដាយមុនីសារាត៌្នន្ត ថ្នាក់អស្សប្បដ្ឋិ

- ១-លោក លី រតនា សប្បុរសជន
- ២-លោក លីម ប៊ុន សប្បុរសជន
- ៣-លោក ក្រាប សុភាព សប្បុរសជន
- ៤-លោក យួន គឹមស៊ុន សប្បុរសជន
- ៥-លោក សោម ករណី សប្បុរសជន

៦-លោក	ស្រីវិហារ ចាន់ឡី	សប្បុរសជន
៧-លោក	ឈូ សិរីលីន	សប្បុរសជន
៨-ព្រះតេជគុណ	យួន វិម	ព្រះចៅអធិការវត្តចែង
៩-ព្រះតេជគុណ	អិរ សែម	ព្រះគ្រូសូត្រស្តាំវត្តចែង
១០-លោក	តាំង ហៀងឈុន	អនុប្រធានផ្នែក ការិយាល័យប្រជាពលរដ្ឋខេត្ត
១១-លោកស្រី	តាក វណ្ណសៅនីតា	នាយករងរដ្ឋបាលសាលាស្រុកស្ទឹងហាវ
១២-លោក	អ៊ុក សារ៉េន	មេឃុំតានៃ
១៣-វរសេនីយ៍ត្រី	ឈុន គន្ធា	អគ្គលេខ ០១០៩៥៤
១៤-វរសេនីយ៍ត្រី	តាក ច័ន្ទបញ្ញា	អគ្គលេខ ៦៨០៥៣
១៥-លោក	ហ្វាង ដេវ៉ិន (HWANG DAEWON)	សប្បុរសជន
១៦-លោក	លី សាមស៊ុក (LEE SAMSEOK)	សប្បុរសជន
១៧-លោក	ដុង វ៉ូយ៉ុង (TUNG WOoyoung)	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ខែ សីហា ឆ្នាំ កុរុ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣៤ អនក្រ.តត



អនុក្រឹត្យ

**ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ក-មេដាយ**មាសការងារ**
 - លោក គង់ ម៉ាណាល ប្រធានការិយាល័យ ទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តព្រះសីហនុ
- ខ-មេដាយ**សំរិទ្ធការងារ**
 - ១-លោក កែវ ប៊ុណ្ណារិទ្ធ មន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តព្រះសីហនុ
 - ២-លោក ប៉ុក ឆនម៉ាណែត មន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តព្រះសីហនុ
 - ៣-លោក ឈូក ឌីម មេភូមិតានៃ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៤ ខែ ១១ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ✓

- អនុទទួលខុសត្រូវ :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣៦ អនក្រ.តត



អនុក្រឹត្យ

**ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសម្របសម្រួល ចំនួន១៤រូប ដែលមានស្នាដៃល្អក្នុង ការចូលរួមជួយកសាងសមិទ្ធផលនានានៅខេត្តព្រះសីហនុ នាពេលកន្លងមក ដូចមាន រាយនាមខាងក្រោម៖

១-លោក	តាក	ច័ន្ទបញ្ញវន្ត
២-លោកអាចារ្យ	កើត	ជួន
៣-លោកអាចារ្យ	ជៀប	សាំង
៤-លោកអាចារ្យ	នាយ	ហុង
៥-លោកអាចារ្យ	សៀប	នួន
៦-លោកអាចារ្យ	សុខ	ស៊ុន
៧-លោកអាចារ្យ	អ៊ូច	អឿន
៨-លោកអាចារ្យ	សេង	សោភា
៩-លោកអាចារ្យ	ហុក	ធន
១០-លោក	យ៉ង	យ៉ុន
១១-លោក	ប៉ុម	សារិន
១២-លោក	ប៊ុន	សារិន

១៣-ឧបាសិកា ខៀវ សិប្ប
១៤-ឧបាសិកា ងួន ឃី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១១ តុលា ខែ តុលា ឆ្នាំ ករុណស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៣៧ អនក្រ.បត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន៣រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តអង្គមន្ត្រី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- ឧបាសិកា ជិន តាន់ នៅរាជធានីភ្នំពេញ ថវិកាចំនួន ២៨ ៩៥០ ដុល្លារអាមេរិក
- ២- លោក អូ លីវីយេ នៅរាជធានីភ្នំពេញ ថវិកាចំនួន ១២ ៧០០ ដុល្លារអាមេរិក
- ៣- ឧបាសក អ៊ុក ភឿន នៅខេត្តតាកែវ ថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៣ ល្អ អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៥៤៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញប្រកាសលេខ ៧៣៩ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃនាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា១.-

តែងតាំងលោក **គាត ហេង** ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងថ្នាក់មូលដ្ឋាននៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា២.-

បទប្បញ្ញត្តិទាំងឡាយណាផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញ្ាង១២ ខែសីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១ ៣៩ រកតក្រ- ៧៦



អនុក្រឹត្យ
ស្តីពី

ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិវរអគ្គានុរក្ស
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់សមមូលឋានន្តរស័ក្តិ មន្ត្រីពន្ធនាគារជាមួយនឹងឋានន្តរស័ក្តិមន្ត្រីរាជការស៊ីវិល និងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ និងការធ្វើសមាហរណកម្ម ទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ផ្ទេរបញ្ចូល លោក **ឌូ សុខខុម** ពីឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជា ឋានន្តរស័ក្តិ វរអគ្គានុរក្ស ថ្នាក់លេខ ១ អត្តលេខ ៣៤៣៥ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១២ ខែ កញ្ញា ឆ្នាំ ២០១៩ ភ្នំពេញ ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤.០...សសក្រ-៦៦



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាត៌្ន្នា
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាត៌្ន្នា** ថ្នាក់ **អស្សុឫទ្ធិ** ជូនបណ្ឌិត ហាន ភូមិន្ទ សេដ្ឋកិច្ចវិទ្យាផ្នែកថាមពល ប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ប្រជាជាតិគំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា (ERIA) នៃ ប្រទេសជប៉ុន ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ លើការងារបច្ចេកទេសផ្នែកដោនឺស្ត្រីមនៃ អគ្គនាយកដ្ឋានប្រេងកាត កន្លងមក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១២ ខែ កុម្ភៈ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤១ អនក្រ.ត ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/២២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

សម្រេច

មាត្រា ១ បំពាក់មេដាយ សហមេត្រី តាមលំដាប់ថ្នាក់ ជូនប្រតិភូ ចំនួន ២រូប នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់ប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា (ERIA) នៃប្រទេសជប៉ុន ដែលមានស្នាដៃក្នុងកិច្ច សហប្រតិបត្តិការ លើការងារបច្ចេកទេសផ្នែកដោះស្រាយបញ្ហានៃអគ្គនាយកដ្ឋានប្រេងកាត កន្លងមក ដូចមាន រាយនាមខាងក្រោម៖

- ក-មេដាយ សហមេត្រី ថ្នាក់ **វិបឱន**
-Prof. Hidetoshi Nishimura President of ERIA
- ខ-មេដាយ សហមេត្រី ថ្នាក់ **រដ្ឋប្បវេណី**
-Mr. Shigeru Kimura Special Advisor on Energy Affairs

មាត្រា ២ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១២ ខែ ត្រាវាណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ចំនួន ៤៦៦គ្រឿង ជូនកងឯកភាព នាយទាហាន នាយទាហានរង និង ពលទាហាន ចំណុះយោធភូមិភាគទី៣ បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ដែលមានស្នាដៃល្អក្នុងការ បំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ មាសការងារ

- ចំពោះកងឯកភាព
- ១-ការិយាល័យទី១ យោធភូមិភាគទី៣
- ២-ការិយាល័យទី៣ យោធភូមិភាគទី៣
- ៣-ការិយាល័យទី៤ យោធភូមិភាគទី៣
- ៤-ការិយាល័យទី៥ យោធភូមិភាគទី៣
- ៥-ការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី៣
- ៦-ការិយាល័យហិរញ្ញវត្ថុ យោធភូមិភាគទី៣
- ៧-លេខាធិការដ្ឋាន យោធភូមិភាគទី៣
- ៨-កងអនុសេនាធិការពារ យោធភូមិភាគទី៣
- ៩-កងអនុសេនាធិដឹកជញ្ជូន យោធភូមិភាគទី៣
- ១០-កងអនុសេនាធិរថក្រោះ យោធភូមិភាគទី៣

-ចំពោះបុគ្គល

១-វរសេនីយ៍ត្រី	ឯម ចន្ទា	អត្តលេខ០២៨៨៥៣	មេបញ្ជាការរង វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពត
២ វរសេនីយ៍ត្រី	អ៊ា បាន	អត្តលេខ០២៩១៩៥	មេបញ្ជាការរង វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពត
៣ វរសេនីយ៍ត្រី	ឧធិត ចាន់យ៉ា	អត្តលេខ០២៩២៩៩	នាយរងការិយាល័យទី២តំបន់ប្រតិបត្តិការសឹករងកោះកុង
៤ វរសេនីយ៍ត្រី	យឿង សារី	អត្តលេខ០២៩៥៧៤	ជំនួយការ កងពលតូចឡើងលេខ៣១
៥ វរសេនីយ៍ត្រី	ម៉ៅ ទុន	អត្តលេខ០២១២៨៧	ជំនួយការបុគ្គលិក ការិយាល័យទី១ យោធាភូមិភាគទី៣
៦ អនុសេនីយ៍ឯក	សុខ គឹមសាន	អត្តលេខ០២៧៤៦២	មេបញ្ជាការរងផ្នែកសឹករងស្រែអំបិល តំបន់ប្រតិបត្តិការសឹករងកោះកុង
៧ អនុសេនីយ៍ឯក	ម៉ៅ វិបុល	អត្តលេខ១៩០៦៥៦	មេបញ្ជាការ កងអនុសេនាទី១ វរសេនាតូចលេខ៣១២ កងពលតូចឡើងលេខ៣១
៨ អនុសេនីយ៍ឯក	ធឿន ប៊ុនធីម	អត្តលេខ១៤២៨២៥	ជំនួយការលេខាធិការដ្ឋាន កងពលតូចឡើងលេខ៣១
៩ អនុសេនីយ៍ឯក	គង់ ប៊ុនធឿន	អត្តលេខ១៣៧៨៤៨	ជំនួយការលេខាធិការដ្ឋាន កងពលតូចឡើងលេខ៣១
១០ អនុសេនីយ៍ឯក	ឈឹម រុទ្ធី	អត្តលេខ១៤២៦៨៧	ជំនួយការលេខាធិការដ្ឋាន កងពលតូចឡើងលេខ៣១
១១ អនុសេនីយ៍ឯក	សំ វ៉ា	អត្តលេខ០២១៨០៧	ជំនួយការការិយាល័យទី១ កងពលតូចឡើងលេខ៣១
១២ អនុសេនីយ៍ឯក	កែវ ពន្លក	អត្តលេខ១៣៧៧៤៨	ជំនួយការស្បៀង កងពលតូចឡើងលេខ៣១
១៣ អនុសេនីយ៍ឯក	អ៊ុំ ចន្ទី	អត្តលេខ១៣៧៧០៣	ជំនួយការ កងពលតូចឡើងលេខ៣១
១៤ អនុសេនីយ៍ឯក	យ៉ុង សុខុម	អត្តលេខ១៥៧៧០០	ជំនួយការបុគ្គលិក ផ្នែកសឹករងជុំគិរី តំបន់ប្រតិបត្តិការសឹករងកំពត
១៥ អនុសេនីយ៍ឯក	ហោ សារ៉ាត់	អត្តលេខ០២៥១២៤	ជំនួយការប្រតិបត្តិការ ផ្នែកសឹករងដងទង់ តំបន់ប្រតិបត្តិការសឹករងកំពត
១៦ អនុសេនីយ៍ទោ	សន ម៉ៃ	អត្តលេខ១៥៨០២២	នាយរងលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង
១៧ អនុសេនីយ៍ទោ	មៀច ឆាត់ឆៃ	អត្តលេខ០២៧៥៨៥	នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៨ អនុសេនីយ៍ទោ	ខុន ដែន	អត្តលេខ១៣៨០០៩	មេបញ្ជាការរង កងអនុសេនាទី១ វរសេនាតូចលេខ៣១២ កងពលតូចឡើងលេខ៣១
១៩ អនុសេនីយ៍ទោ	ខាន់ សារិទ្ធ	អត្តលេខ១៧៨៧១០	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ៣១២ កងពលតូចឡើងលេខ៣១
២០ អនុសេនីយ៍ទោ	យិន ឡុយ	អត្តលេខ១៤២៨៩៥	មេបញ្ជាការរង កងអនុសេនាទីគាំទ្រ វរសេនាតូចលេខ៣១២ កងពលតូចឡើងលេខ៣១
២១ អនុសេនីយ៍ទោ	សេក ធៀង	អត្តលេខ១៦៣៧៩៣	នាយរងការិយាល័យអភិវឌ្ឍន៍ កងពលតូចឡើងលេខ៣១
២២ អនុសេនីយ៍ទោ	ឈុន សំណាង	អត្តលេខ១៧៨៧៤៨	នាយរងគិលានដ្ឋាន កងពលតូចឡើងលេខ៣១
២៣ អនុសេនីយ៍ទោ	ឈិត វិន	អត្តលេខ២១៣៩៨០	ជំនួយការគិលានដ្ឋាន កងពលតូចឡើងលេខ៣១
២៤ អនុសេនីយ៍ទោ	ម៉ៅ រស្មី	អត្តលេខ២១៩៧៨៥	ជំនួយការគិលានដ្ឋាន កងពលតូចឡើងលេខ៣១
២៥ អនុសេនីយ៍ទោ	អោម សារឿន	អត្តលេខ២០០០០	ជំនួយការការិយាល័យបច្ចេកទេស កងពលតូចឡើងលេខ៣១
២៦ អនុសេនីយ៍ទោ	ផាន សេរីឧត្តម	អត្តលេខ១៦៤០៣៦	ជំនួយការការិយាល័យទី១ កងពលតូចឡើងលេខ៣១

២៧	អនុសេនីយ៍ទោ	ជេន សុផល	អត្តលេខ០៦៧៣២៤	ជំនួយការការិយាល័យទី១ កងពលតូចឡើងវិញលេខ៣១
២៨	អនុសេនីយ៍ទោ	ភ័ សុជាតិ	អត្តលេខ១១៦៣៥៥៤	ជំនួយការការិយាល័យទី១ កងពលតូចឡើងវិញលេខ៣១
២៩	អនុសេនីយ៍ទោ	ឌុយ សៀន	អត្តលេខ១៩០៦៧៦	មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៣០	អនុសេនីយ៍ទោ	ប៉ែន រឹម	អត្តលេខ១១៦៣៧០០	ជំនួយការការិយាល័យទី៤ កងពលតូចឡើងវិញលេខ៣១
៣១	អនុសេនីយ៍ទោ	ទុច វណ្ណ	អត្តលេខ០៩៥៩១៩	មេបញ្ជាការរង កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៣២	អនុសេនីយ៍ទោ	ឡេង ឈុនលី	អត្តលេខ១៤២៧៦៥	មេបញ្ជាការរង កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៣៣	អនុសេនីយ៍ទោ	ប្រេស សិរី	អត្តលេខ១៣៧២៨៤	ជំនួយការបើកបរ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៣៤	អនុសេនីយ៍ទោ	គឹម ធី	អត្តលេខ១៨៦៨១២	ជំនួយការការិយាល័យទី២ កងពលតូចឡើងវិញលេខ៣១
៣៥	អនុសេនីយ៍ទោ	នាង សុភី	អត្តលេខ២០៩៣៩៨	ជំនួយការការិយាល័យទី២ កងពលតូចឡើងវិញលេខ៣១
៣៦	អនុសេនីយ៍ទោ	សួន វុធ	អត្តលេខ១៨៦៨១៣	មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ៣១៣ កងពលតូចឡើងវិញលេខ៣១
៣៧	អនុសេនីយ៍ទោ	ខាត់ ម៉េងហ្វិត	អត្តលេខ១៤០៨៣២	មេបញ្ជាការ កងអនុសេនាតូច វរសេនាតូចលេខ៣១១ កងពលតូចឡើងវិញលេខ៣១
៣៨	អនុសេនីយ៍ទោ	សួន បូរិន	អត្តលេខ១១៦៣៧១១	ជំនួយការការិយាល័យហ្វឹកហ្វឺន កងពលតូចឡើងវិញលេខ៣១
៣៩	អនុសេនីយ៍ទោ	ស៊ាន សុខៀន	អត្តលេខ១១៦៣៩៧៣	ជំនួយការលេខាធិការដ្ឋាន កងពលតូចឡើងវិញលេខ៣១
៤០	អនុសេនីយ៍ទោ	ហេង ចាន់ឡា	អត្តលេខ០៨៩៤៧៨	ជំនួយការ កងពលតូចឡើងវិញលេខ៣១
៤១	អនុសេនីយ៍ទោ	រិន កាល់សៀ	អត្តលេខ០៦៧៥៧៣	ជំនួយការ កងពលតូចឡើងវិញលេខ៣១
៤២	អនុសេនីយ៍ទោ	កុសល សុវណ្ណៈគនា	អត្តលេខ០៧៨៦៨៥	ជំនួយការ កងពលតូចឡើងវិញលេខ៣១
៤៣	អនុសេនីយ៍ទោ	ហេង ឆាយ	អត្តលេខ១៨៦៥១៨	ជំនួយការអគ្គសញ្ញាណប័ណ្ណ ការិយាល័យទី១ យោធភូមិភាគទី៣
៤៤	អនុសេនីយ៍ទោ	ញឹម បុត្រ	អត្តលេខ១១៦៤០៨៧	ជំនួយការអគ្គសញ្ញាណប័ណ្ណ ការិយាល័យទី១ យោធភូមិភាគទី៣
៤៥	អនុសេនីយ៍ទោ	រស់ រ៉ា	អត្តលេខ០៨៩៣០៩	នាយរងផ្នែកជម្ងឺទូទៅមន្ទីរពេទ្យ យោធភូមិភាគទី៣
៤៦	អនុសេនីយ៍ទោ	ឡាយ វណ្ណៈ	អត្តលេខ១៣៥២៩៤	ជំនួយការសោធននិវត្តន៍ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកែប
៤៧	អនុសេនីយ៍ទោ	ម៉េង សុភក្តិ	អត្តលេខ០៦៥១០០	មេបញ្ជាការរង ផ្នែកសឹករងដងទង់ តំបន់ប្រតិបត្តិការសឹករងកំពត
៤៨	អនុសេនីយ៍ទោ	អ៊ុក ប៊ុនធឿន	អត្តលេខ១១៦៤០១៦	ជំនួយការតែងតាំងផ្លាស់ប្តូរ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពត
៤៩	អនុសេនីយ៍ទោ	រស់ កុសល	អត្តលេខ១៤០៩៧៦	មេបញ្ជាការរង ផ្នែកសឹករងកំពត តំបន់ប្រតិបត្តិការសឹករងកំពត
៥០	អនុសេនីយ៍ទោ	ប្រាប វិន	អត្តលេខ១៥៧៦៨៥	មេបញ្ជាការរងផ្នែកសឹករងទឹកល្អ តំបន់ប្រតិបត្តិការសឹករងកំពត
៥១	អនុសេនីយ៍ទោ	ឌឿ វុធ	អត្តលេខ១៤១០១៧	លេខាធិការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពត

៥២	អនុសេនីយ៍ទោ	ម៉ាន់ ឌុលរី	អត្តលេខ១៤០៩៣០	ជំនួយការចលនូប្បត្តម្ភ ផ្នែកសិកររងទឹកឈូ តំបន់ប្រតិបត្តិការសិកររងកំពត
៥៣	អនុសេនីយ៍ត្រី	លីម ផានី	អត្តលេខ១៤០៥៧៦	ជំនួយការបុគ្គលិក ផ្នែកសិកររងច្បារមន តំបន់ប្រតិបត្តិការសិកររងកំពង់ស្ពឺ
៥៤	អនុសេនីយ៍ត្រី	សាត ពន្លក	អត្តលេខ១៤០៧៣១	ជំនួយការហិរញ្ញវត្ថុ ផ្នែកសិកររងបសេដ្ឋ តំបន់ប្រតិបត្តិការសិកររងកំពង់ស្ពឺ
៥៥	អនុសេនីយ៍ត្រី	គង់ សីហា	អត្តលេខ២០៦៩៥៥	នាយផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសិកររងព្រះសីហនុ
៥៦	អនុសេនីយ៍ត្រី	ជិន រដ្ឋា	អត្តលេខ២០៦៨៦៥	នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសិកររងព្រះសីហនុ
៥៧	អនុសេនីយ៍ត្រី	អន ឡាយ	អត្តលេខ១៣៥៦៩៣	មេបញ្ជាការរង ផ្នែកសិកររងកំពង់សិលា តំបន់ប្រតិបត្តិការសិកររងព្រះសីហនុ
៥៨	អនុសេនីយ៍ត្រី	ណែម ឆៀន	អត្តលេខ១៨៧៨០៦	មេបញ្ជាការរង ផ្នែកសិកររងកំពង់សិលា តំបន់ប្រតិបត្តិការសិកររងព្រះសីហនុ
៥៩	អនុសេនីយ៍ត្រី	ផ្លុង ថ័ន្តសារ៉ាត់	អត្តលេខ២៤១៨០៩	ជំនួយការហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសិកររងព្រះសីហនុ
៦០	អនុសេនីយ៍ត្រី	បាត់ ធារ៉ា	អត្តលេខ១៩០៦១៦	ជំនួយការហ្វឹកហ្វឺន វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
៦១	អនុសេនីយ៍ត្រី	ទិត ហ៊ឹម	អត្តលេខ០៦៥២២៦	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
៦២	អនុសេនីយ៍ត្រី	នាង ធីតា	អត្តលេខ២០៩៦១៩	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
៦៣	អនុសេនីយ៍ត្រី	ឆឹង ស៊ីនាថ	អត្តលេខ១៩៣៩៧៩	មេបញ្ជាការរង កងអនុសេនាតូចទី១ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
៦៤	អនុសេនីយ៍ត្រី	តុង ហាប់	អត្តលេខ២០៧៣២០	មេបញ្ជាការ ផ្នែកសិកររងបុទុមសាគរ តំបន់ប្រតិបត្តិការសិកររងកោះកុង
៦៥	អនុសេនីយ៍ត្រី	ភឹម សម្បត្តិ	អត្តលេខ២០៧៤១៩	មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាតូចទី២ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៦៦	អនុសេនីយ៍ត្រី	គាត ប៊ុនថាត	អត្តលេខ០៨៦៩២៧	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
៦៧	អនុសេនីយ៍ត្រី	ឃួន ខុន	អត្តលេខ២០៩៤៦៥	នាយរងកសិដ្ឋាន កងពលតូចឡើងវិញលេខ៣១
៦៨	អនុសេនីយ៍ត្រី	ហាំង វិធីកា	អត្តលេខ១៤០៨៤៦	ជំនួយការគិលានដ្ឋាន កងពលតូចឡើងវិញលេខ៣១
៦៩	អនុសេនីយ៍ត្រី	ទេព រ៉ាវី	អត្តលេខ១៣៧៧៥៧	ជំនួយការការិយាល័យបច្ចេកទេស កងពលតូចឡើងវិញលេខ៣១
៧០	អនុសេនីយ៍ត្រី	គិន សុចិត្រា	អត្តលេខ១៦៤២១៣	ជំនួយការការិយាល័យបច្ចេកទេសកងពលតូចឡើងវិញលេខ៣១
៧១	អនុសេនីយ៍ត្រី	សែត រតនៈ	អត្តលេខ០៧១៤១៤	ជំនួយការស្បៀង កងពលតូចឡើងវិញលេខ៣១
៧២	អនុសេនីយ៍ត្រី	ចន ជា	អត្តលេខ០៩៥៧១៣	ជំនួយការវិទ្យុ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៧៣	អនុសេនីយ៍ត្រី	ឃុត សម្បត្តិ	អត្តលេខ១៨៦៧៩៧	មេបញ្ជាការរង កងអនុសេនាតូចទី១ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៧៤	អនុសេនីយ៍ត្រី	អ៊ុំ រុន	អត្តលេខ០៧០០៨១	ជំនួយការវិទ្យុកម្ម វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៧៥	អនុសេនីយ៍ត្រី	ហួន មួន	អត្តលេខ២១៧២៩១	ជំនួយការភ័ស្តុភារ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១

៧៦	អនុសេនីយ៍ត្រី	សុ វត្តា	អត្តលេខ១៤២៧១០	មេបញ្ជាការរង កងអនុសេនាធីទី១ វរសេនាតូចលេខ៣១៤ កងពលតូចឡើងលេខ៣១
៧៧	អនុសេនីយ៍ត្រី	ទិត្យ សុផី	អត្តលេខ២១៧២៧៧	មេបញ្ជាការរង កងអនុសេនាតូច កងអនុសេនាធីទី១ វរសេនាតូចលេខ៣១៤ កងពលតូចឡើងលេខ៣១
៧៨	អនុសេនីយ៍ត្រី	ខែម វ៉ន	អត្តលេខ០៩០១០៦	មេបញ្ជាការរង កងអនុសេនាតូច កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣១៤ កងពលតូចឡើងលេខ៣១
៧៩	អនុសេនីយ៍ត្រី	និន វ៉ាន់ឡឺន	អត្តលេខ១៨៨៥៥៥	មេបញ្ជាការរង កងអនុសេនាធី វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១
៨០	អនុសេនីយ៍ត្រី	សំវិទ្ធី វេត	អត្តលេខ១៧៨៧៤៩	មេបញ្ជាការរង កងអនុសេនាធីទី២ វរសេនាតូចលេខ៣១៣ កងពលតូចឡើងលេខ៣១
៨១	អនុសេនីយ៍ត្រី	ចាន់ វរៈ	អត្តលេខ០៩៣៩៩៩	មេបញ្ជាការ កងអនុសេនាតូច វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១
៨២	អនុសេនីយ៍ត្រី	គួរ អ៊ុត	អត្តលេខ១៧៨៦៩១	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាធីទី១ វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១
៨៣	អនុសេនីយ៍ត្រី	អៀង ពុទ្ធី	អត្តលេខ០៦៥១៣៣	មេបញ្ជាការតម្រួតការពារ តំបន់ប្រតិបត្តិការសឹករងកំពត
៨៤	អនុសេនីយ៍ត្រី	អ៊ុន គា	អត្តលេខ១៥៧៦៣៦	ជំនួយការប្រតិបត្តិការ ផ្នែកសឹករងកំពត តំបន់ប្រតិបត្តិការសឹករងកំពត
៨៥	អនុសេនីយ៍ត្រី	ឈឹម ច្រី	អត្តលេខ១៥៧៦២១	ជំនួយការបុគ្គលិក ផ្នែកសឹករងកំពតត្រាច តំបន់ប្រតិបត្តិការសឹករងកំពត
៨៦	អនុសេនីយ៍ត្រី	វៃល សុគន្ធា	អត្តលេខ១៣៧៧៦៦	ជំនួយការ កងពលតូចឡើងលេខ៣១
៨៧	អនុសេនីយ៍ត្រី	អៀង ណារី	អត្តលេខ១៣៧៧២៦	មេបញ្ជាការរង កងអនុសេនាតូច កងពលតូចឡើងលេខ៣១
៨៨	អនុសេនីយ៍ត្រី	កៅ ស្រីពៅ	អត្តលេខ១៣៨០២៧	ជំនួយការ វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១
៨៩	អនុសេនីយ៍ត្រី	ផន សុភ័ណ្ណ	អត្តលេខ១៣៥៤៤០	ជំនួយការហិរញ្ញវត្ថុ តំបន់ប្រតិបត្តិការសឹករងកែប
៩០	អនុសេនីយ៍ត្រី	ហិន ណាន់	អត្តលេខ១៤០៩៩៩	ជំនួយការសន្តិសុខ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកែប
៩១	នាយចំណង់	ភា យ៉ុងហួត	អត្តលេខ២០៧០៨៣	ជំនួយផែនការ ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងកោះកុង
៩២	នាយចំណង់	អ៊ឹម សុខុម	អត្តលេខ០៦៥២៨៤	មេបញ្ជាការ កងអនុសេនាតូចទី៣ កងអនុសេនាធីទី២ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
៩៣	នាយចំណង់	យិន វ៉ាន់ធីម	អត្តលេខ២០៧២២២	ជំនួយការចិត្តសាស្ត្រ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
៩៤	នាយចំណង់	ឈល ត្រីយ៉ា	អត្តលេខ២៤០៤៣០	ជំនួយការចិត្តសាស្ត្រ ផ្នែកសឹករងខេមរភូមិន្ទ តំបន់ប្រតិបត្តិការសឹករងកោះកុង
៩៥	នាយចំណង់	ប៉ុច ម៉ូរ	អត្តលេខ១៤១២៩៦	ជំនួយការហ្វឹកហ្វឺន ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
៩៦	នាយចំណង់	សិន ស៊ីណា	អត្តលេខ០៦៥៨៣៩	មេបញ្ជាការ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១
៩៧	នាយចំណង់	ស៊ី លាបភា	អត្តលេខ២៤២១១៨	មេបញ្ជាការរង កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣១១ កងពលតូចឡើងលេខ៣១

៩៨	នាយចំណង់	សុខ កុសល	អត្តលេខ១៨៨៥៥២	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
៩៩	នាយចំណង់	ហ៊ុន ចាន់ថុល	អត្តលេខ១៣៧៩៥៥	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
១០០	នាយចំណង់	ឈូក ឃឹម	អត្តលេខ០៦១៧១៤	មេបញ្ជាការរង កងអនុសេនាភូមិទី១ វរសេនាភូមិ លេខ៣១១ កងពលតូចឡើងលើលេខ៣១
១០១	នាយចំណង់	សន សុផា	អត្តលេខ១៣៧៩៥៦	មេបញ្ជាការ កងអនុសេនាភូមិទី២ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
១០២	នាយចំណង់	សៅ សុបញ្ញា	អត្តលេខ២៤២១០៦	នាយក្រុម វរសេនាភូមិលេខ៣១១ កងពលតូចឡើងលើលេខ៣១
១០៣	នាយចំណង់	ខឿន សុវណ្ណ	អត្តលេខ១៨០៩៦៧	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
១០៤	នាយចំណង់	យូ ថាវិន	អត្តលេខ០៧៣១៣៨	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
១០៥	នាយចំណង់	អិន គិរី	អត្តលេខ១៩២៤១៧	ជំនួយការបច្ចេកទេស វរសេនាភូមិលេខ៣១១ កងពលតូចឡើងលើលេខ៣១
១០៦	នាយចំណង់	លាត កីឡា	អត្តលេខ០៦៥៨២៨	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១១ កងពលតូចឡើងលើលេខ៣១
១០៧	នាយចំណង់	ដួង វាសនា	អត្តលេខ២៤១៩៨៧	ជំនួយការការិយាល័យទី៣ កងពលតូចឡើងលើលេខ៣១
១០៨	នាយចំណង់	ង៉ែត បាន	អត្តលេខ២៤២០៤៩	ជំនួយការលេខាធិការដ្ឋាន កងពលតូចឡើងលើលេខ៣១
១០៩	នាយចំណង់	គឹម ភារៈ	អត្តលេខ១៣៧៧៣៣	បុគ្គលិកបេក្ខ គិលានដ្ឋាន កងពលតូចឡើងលើលេខ៣១
១១០	នាយចំណង់	ជឿន ប៊ុនជឿន	អត្តលេខ០៧១២៧១	ជំនួយការការិយាល័យបច្ចេកទេស កងពលតូចឡើងលើលេខ៣១
១១១	នាយចំណង់	ចាន់ និត	អត្តលេខ០៦៥០៥០	ជំនួយការការិយាល័យទី៤ កងពលតូចឡើងលើលេខ៣១
១១២	នាយចំណង់	ហេង វណ្ណនិត	អត្តលេខ០៥២៩៩៤	ជំនួយការការិយាល័យទី១ កងពលតូចឡើងលើលេខ៣១
១១៣	នាយចំណង់	សៅ ពិសិដ្ឋ	អត្តលេខ១៩០៧២៧	ជំនួយការការិយាល័យទី២ កងពលតូចឡើងលើលេខ៣១
១១៤	នាយចំណង់	សៀន សាវ៉ាត់	អត្តលេខ១៣៧៧៦១	ជំនួយការការិយាល័យទី២ កងពលតូចឡើងលើលេខ៣១
១១៥	នាយចំណង់	គឹម សារិទ្ធ	អត្តលេខ១៨០៨៩៥	នាយក្រុម វរសេនាភូមិលេខ៣១១ កងពលតូចឡើងលើលេខ៣១
១១៦	នាយចំណង់	វិភូ សារិទ្ធ	អត្តលេខ១៥៨៨០២	ជំនួយការពេទ្យវរសេនាភូមិលេខ៣១១ កងពលតូចឡើងលើលេខ៣១
១១៧	នាយចំណង់	ដួង ណារិន	អត្តលេខ២៤២១៥៦	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១២ កងពលតូចឡើងលើលេខ៣១
១១៨	នាយចំណង់	សេង សុភាព	អត្តលេខ២០៩៤០៥	ជំនួយការ កងពលតូចឡើងលើលេខ៣១
១១៩	នាយចំណង់	សំណាង សុភ័ក្រ	អត្តលេខ១៣៧៧១២	ជំនួយការ កងពលតូចឡើងលើលេខ៣១
១២០	នាយចំណង់	សៀ សុឃី	អត្តលេខ២០៩៤៩៩	បុគ្គលិកបម្រើការ កងពលតូចឡើងលើលេខ៣១
១២១	នាយចំណង់	ទូក សុឃឿន	អត្តលេខ១៤២៧៧៦	ជំនួយការ កងពលតូចឡើងលើលេខ៣១
១២២	នាយចំណង់	យី យន	អត្តលេខ១៣៥៥២៣	ជំនួយការបរិច្ចារ ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងកែប
១២៣	នាយចំណង់	គង់ សំណាង	អត្តលេខ១៨៧២៣០	ជំនួយការផ្តល់ព័ត៌មាន ការិយាល័យទី៤ តំបន់ ប្រតិបត្តិការសឹករងកែប
១២៤	នាយចំណង់	ម៉េង ចាន់សុធាវ៉ា	អត្តលេខ១៣៥២៦០	ជំនួយការតែងតាំងផ្លាស់ប្តូរ ការិយាល័យទី១ តំបន់ ប្រតិបត្តិការសឹករងកំពត

១២៥	នាយចំណង់	សុខ សុខុម	អត្តលេខ២០៦៥០៩	ជំនួយការបើកបរ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពត
១២៦	នាយចំណង់	ង៉ែត ស៊ុយ	អត្តលេខ១៣៧៨៤២	មេបញ្ជាការរង តម្រូវការការ តំបន់ប្រតិបត្តិការសឹករងកំពត
១២៧	ព្រឹទ្ធសាលឯក	សយ ហេង	អត្តលេខ២៤០៤៤៦	បុគ្គលិកបម្រើការ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៨	ព្រឹទ្ធសាលឯក	គ្រឹម ហៀត	អត្តលេខ២០៧៤៣៩	មេបញ្ជាការ កងអនុសេនាភូមិ១ កងអនុសេនាភូមិ១ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៩	ព្រឹទ្ធសាលឯក	ណែវ ដេង	អត្តលេខ២៤០៤៦៣	មេបញ្ជាការរង កងអនុសេនាភូមិ៣ កងអនុសេនាភូមិ១ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣០	ព្រឹទ្ធសាលឯក	ប៊ុត ផាន	អត្តលេខ២០៧៣៩០	មេបញ្ជាការរង កងអនុសេនាភូមិ២ កងអនុសេនាភូមិ៣ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣១	ព្រឹទ្ធសាលឯក	មិន នី	អត្តលេខ១៨៧៣៣២	យុទ្ធជន កងអនុសេនាភូមិ២ កងអនុសេនាភូមិ៣ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣២	ព្រឹទ្ធសាលឯក	ស្រី សុភក្រា	អត្តលេខ២០៧១០៥	យុទ្ធជន កងអនុសេនាភូមិ២ កងអនុសេនាភូមិ១ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៣	ព្រឹទ្ធសាលឯក	ឡាយ សុខនីន	អត្តលេខ១៣៧៩១៦	ជំនួយការការិយាល័យទី២ កងពលតូចឡើងដើមលេខ៣១
១៣៤	ព្រឹទ្ធសាលឯក	ហ៊ី ប៊ុនហួយ	អត្តលេខ២០៧៥៤	ជំនួយការការិយាល័យទី២ កងពលតូចឡើងដើមលេខ៣១
១៣៥	ព្រឹទ្ធសាលឯក	ជា សុខា	អត្តលេខ១៣៨០១៥	យុទ្ធជន កងពលតូចឡើងដើមលេខ៣១
១៣៦	ព្រឹទ្ធសាលឯក	ឆុន ចិន្តា	អត្តលេខ២០៩៤៣៦	បុគ្គលិកបើកបរ កងពលតូចឡើងដើមលេខ៣១
១៣៧	ព្រឹទ្ធសាលឯក	រង្ស វីរ៉ាត់	អត្តលេខ០៧៣២២២	នាយក្រុម វរសេនាភូមិលេខ៣១១ កងពលតូចឡើងដើមលេខ៣១
១៣៨	ព្រឹទ្ធសាលឯក	បេន ឡុងឌី	អត្តលេខ២៤១៨១៦	ជំនួយការស្បៀង ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងកែប
១៣៩	ព្រឹទ្ធសាលឯក	តឹក ពន្លក	អត្តលេខ១៨៧១៩៤	ជំនួយការឯកសារ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកែប
១៤០	ព្រឹទ្ធសាលឯក	សួស វ៉ែន	អត្តលេខ១៣៥៣៣៦	ជំនួយការសោធននិវត្តន៍ ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងកែប
១៤១	ព្រឹទ្ធសាលឯក	ឈូក ដាវ៉ែត	អត្តលេខ១៨៩១៤២	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ៣១១ កងពលតូចឡើងដើមលេខ៣១
១៤២	ពលបាលទោ	យ៉ែន អ៊ុន	អត្តលេខ២៤២១០០	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ៣១១ កងពលតូចឡើងដើមលេខ៣១
១៤៣	ពលបាលទោ	កុច ណេ	អត្តលេខ២៤២១០៤	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ៣១១ កងពលតូចឡើងដើមលេខ៣១

ខ-មេដាយ ប្រាក់ការងារ

១	អនុសេនីយ៍ឯក	នាក់ សុជីវ៉ែន	អត្តលេខ១៥១១២០	នាយរងផ្នែកវិស្វកម្ម បញ្ជាការដ្ឋានកាំភ្លើងធំ
២	អនុសេនីយ៍ឯក	តុត បូរ៉ែន	អត្តលេខ០៤១៩៥៧	នាយរងផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៣	អនុសេនីយ៍ឯក	អាន ចាន់ធី	អត្តលេខ០៥០០៤០	ជំនួយការផ្នែកបច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ
៤	អនុសេនីយ៍ឯក	ស៊ុល សំណាង	អត្តលេខ០៣០៤១១	ជំនួយការផ្នែកបញ្ជូនសារ បញ្ជាការដ្ឋានកាំភ្លើងធំ
៥	អនុសេនីយ៍ឯក	សំរិទ្ធ សារ៉ាន់	អត្តលេខ២០៦៧៧៨	នាយរងផ្នែកធានា បញ្ជាការដ្ឋានកាំភ្លើងធំ
៦	អនុសេនីយ៍ឯក	ធីម ចាន់មន្ត្រីរតន្ត	អត្តលេខ១៨៦៩៥២	នាយរងផ្នែកធានា បញ្ជាការដ្ឋានកាំភ្លើងធំ

៧	អនុសេនីយ៍ឯក	គី ស្រីទូច	អត្តលេខ០៩០១៦៤	ជំនួយការផ្នែកធានា បញ្ជាការដ្ឋានកាំភ្លើងធំ
៨	អនុសេនីយ៍ឯក	សារឿន ស៊ីចាន់	អត្តលេខ០៧៤០៧៣	ជំនួយការជួសជុលវរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៩	អនុសេនីយ៍ឯក	ស ណារិន	អត្តលេខ០៤២១១៨	ជំនួយការជួសជុលវរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
១០	អនុសេនីយ៍ឯក	នួន កាម៉ុល	អត្តលេខ១១៣៣១៨	នាយរងផ្នែកបុគ្គលិក បញ្ជាការដ្ឋានកាំភ្លើងធំ
១១	អនុសេនីយ៍ឯក	យ៉ាត ខន	អត្តលេខ១៤០៥៦២	មេបញ្ជាការកងអនុសេនាទី២ បញ្ជាការដ្ឋានកាំភ្លើងធំ
១២	អនុសេនីយ៍ឯក	តន់ សីហា	អត្តលេខ១៣៤៤៥៦	ជំនួយការផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានកាំភ្លើងធំ
១៣	អនុសេនីយ៍ឯក	សាយ រដ្ឋី	អត្តលេខ១៥៧២៦៧	ជំនួយការចលនាបុគ្គលិក វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
១៤	អនុសេនីយ៍ឯក	ភួង ខុន	អត្តលេខ១០៨៦៦៧	ជំនួយការបញ្ជូនសារ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
១៥	អនុសេនីយ៍ឯក	នេត យ៉ុន	អត្តលេខ២២៨៧៤៩	មេបញ្ជាការ កងអនុសេនាទីស៊ីបការណ៍ បញ្ជាការដ្ឋានកាំភ្លើងធំ
១៦	អនុសេនីយ៍ឯក	ដូន ជា	អត្តលេខ១០៩៧៨៨	មេបញ្ជាការរង កងអនុសេនាទីទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
១៧	អនុសេនីយ៍ឯក	ឆែម សៀម	អត្តលេខ១០៨១៨៤	មេបញ្ជាការកងអនុសេនាទីវិស្វកម្មបញ្ជាការដ្ឋានកាំភ្លើងធំ
១៨	អនុសេនីយ៍ឯក	មុត មី	អត្តលេខ០៥៦៩៩១	មេបញ្ជាការរងកងអនុសេនាទីវិស្វកម្ម បញ្ជាការដ្ឋានកាំភ្លើងធំ
១៩	អនុសេនីយ៍ឯក	លឹម សុភី	អត្តលេខ១១០៣៣៧	មេបញ្ជាការរងកងអនុសេនាទីជួសជុល បញ្ជាការដ្ឋានកាំភ្លើងធំ
២០	អនុសេនីយ៍ឯក	ផាន់ សុផ័ស្ត	អត្តលេខ០៩០២៥១	មេបញ្ជាការ កងអនុសេនាទីទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
២១	អនុសេនីយ៍ឯក	ចែម រុធ	អត្តលេខ១៣៦៥៤២	ជំនួយការ ផ្នែកបច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ
២២	អនុសេនីយ៍ឯក	ជឿ គឿន	អត្តលេខ១៣៩២៦៦	មេបញ្ជាការ កងអនុសេនាទីដឹកជញ្ជូន បញ្ជាការដ្ឋានកាំភ្លើងធំ
២៣	អនុសេនីយ៍ឯក	ស៊ីប សុវិទ្ធី	អត្តលេខ២៣១៩៥៧	នាយរងផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
២៤	អនុសេនីយ៍ឯក	គង់ ច័ន្ទស្រីម	អត្តលេខ២០៦២១៩	ជំនួយការផ្នែកបច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ
២៥	អនុសេនីយ៍ឯក	ចេង ចាន់ភក្តី	អត្តលេខ២០៦៣៧៦	ជំនួយការផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានកាំភ្លើងធំ
២៦	អនុសេនីយ៍ឯក	សាំង សុភាព	អត្តលេខ០៦១២៣៥	នាយរងផ្នែកប្រតិបត្តិការ បញ្ជាការដ្ឋានកាំភ្លើងធំ
២៧	អនុសេនីយ៍ឯក	សំរិទ្ធ រដ្ឋា	អត្តលេខ២៣០២៤៤	ជំនួយការផ្នែកប្រតិបត្តិការ បញ្ជាការដ្ឋានកាំភ្លើងធំ
២៨	អនុសេនីយ៍ឯក	សិន ប៉ុនធី	អត្តលេខ២៣០២៣៧	នាយរងផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានកាំភ្លើងធំ
២៩	អនុសេនីយ៍ឯក	ម៉ាន់ វិបុល	អត្តលេខ០៦៧០៥៤	ជំនួយការផ្នែកលេខាធិការដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៣០	អនុសេនីយ៍ឯក	សាំង ចិត្ត	អត្តលេខ១៤០៥០១	មេបញ្ជាការរង កងអនុសេនាទីស៊ីបការណ៍ បញ្ជាការដ្ឋានកាំភ្លើងធំ
៣១	អនុសេនីយ៍ឯក	ពេជ្រ ប៊ុនធាង	អត្តលេខ០៧៣៥២៧	ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៣២	អនុសេនីយ៍ឯក	ស បូផល	អត្តលេខ១១៣៣០៣	នាយរងគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៣៣	អនុសេនីយ៍ឯក	អ៊ុក សុភា	អត្តលេខ១១៧៧២៤	នាយរងគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៣៤	អនុសេនីយ៍ឯក	ធៀង ធាង	អត្តលេខ១០៨៥៧២	មេបញ្ជាការរង កងអនុសេនាទីទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៣៥	អនុសេនីយ៍ឯក	អោក វិត	អត្តលេខ០៩៣៦៦៤	មេបញ្ជាការរង កងអនុសេនាទីវិស្វកម្ម បញ្ជាការដ្ឋានកាំភ្លើងធំ
៣៦	អនុសេនីយ៍ឯក	សោម ចាន់វាសនា	អត្តលេខ០៨២៥៧៤	មេបញ្ជាការរង កងអនុសេនាទីទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៣៧	អនុសេនីយ៍ឯក	ណឹម សារិទ្ធី	អត្តលេខ១៥១១០១	មេបញ្ជាការរងកងអនុសេនាទីជួសជុល បញ្ជាការដ្ឋានកាំភ្លើងធំ
៣៨	អនុសេនីយ៍ឯក	កើត សម្បត្តិ	អត្តលេខ០៥៦៩២៦	នាយរងផ្នែកហិរញ្ញវត្ថុ បញ្ជាការដ្ឋានកាំភ្លើងធំ
៣៩	អនុសេនីយ៍ឯក	ប្រាក់ សំរង	អត្តលេខ១៣៣៣៤៩	មេបញ្ជាការរងកងអនុសេនាទីជួសជុល បញ្ជាការដ្ឋានកាំភ្លើងធំ

៤០	អនុសេនីយ៍ឯក	សៀក រតនៈ	អត្តលេខ២២៥៤៥៧	នាយរងគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៤១	អនុសេនីយ៍ឯក	សេស សុខលី	អត្តលេខ១៤០៥៤៩	ជំនួយការប្រតិបត្តិការ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៤២	អនុសេនីយ៍ទោ	វន ផល្លី	អត្តលេខ១៦៣៦១០	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៤៣	អនុសេនីយ៍ទោ	ពៅ ជា	អត្តលេខ១១០១០៥	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនាទី ស៊ើបការណ៍ បញ្ជាការដ្ឋានកាំភ្លើងធំ
៤៤	អនុសេនីយ៍ទោ	សោម ហាក់	អត្តលេខ០៩១៨៧៧	មេបញ្ជាការ កងអនុសេនាតូច កងអនុសេនាទីBM14 បញ្ជាការដ្ឋានកាំភ្លើងធំ
៤៥	អនុសេនីយ៍ទោ	ស៊ីម សំរេច	អត្តលេខ១១៥៨៦១	មេបញ្ជាការ កងអនុសេនាតូច កងអនុសេនាទី បច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ
៤៦	អនុសេនីយ៍ទោ	ផុន ស្រីប៊ឹម	អត្តលេខ០៧៣៧២៧	ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៤៧	អនុសេនីយ៍ទោ	តុល ថេត	អត្តលេខ០៧៣៥៦១	មេបញ្ជាការរង កងអនុសេនាទីស៊ើបការណ៍ បញ្ជាការ ដ្ឋានកាំភ្លើងធំ
៤៨	អនុសេនីយ៍ទោ	ចាន់ គឹមសេង	អត្តលេខ០៨៦៧៩៧	មេបញ្ជាការរង កងអនុសេនាទីស៊ើបការណ៍ បញ្ជាការ ដ្ឋានកាំភ្លើងធំ
៤៩	អនុសេនីយ៍ទោ	យូ សុខនោ	អត្តលេខ០៧៣៩៥៣	នាយរងផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៥០	អនុសេនីយ៍ទោ	ស៊ីវ រដ្ឋា	អត្តលេខ០៥២៤៥៥	ជំនួយការផ្នែកលេខាធិការដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៥១	អនុសេនីយ៍ទោ	ជឿន សុវណ្ណារ៉ា	អត្តលេខ០៧៦០២៣	ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៥២	អនុសេនីយ៍ទោ	កែវ នី	អត្តលេខ២២៨៦៦៩	មេបញ្ជាការ កងអនុសេនាតូច កងអនុសេនាទីវិស្វកម្ម បញ្ជាការដ្ឋានកាំភ្លើងធំ
៥៣	អនុសេនីយ៍ទោ	អ៊ុក បូរ៉ាន់	អត្តលេខ២០៦៥៩៤	មេបញ្ជាការរងកងអនុសេនាទីកងពល បញ្ជាការដ្ឋានកាំភ្លើងធំ
៥៤	អនុសេនីយ៍ទោ	ពៅ ផល្លី	អត្តលេខ១៦៣៩១៦	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៥៥	អនុសេនីយ៍ទោ	ចន ភាស់	អត្តលេខ១៦៣៨៨០	មេបញ្ជាការរង កងអនុសេនាទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៥៦	អនុសេនីយ៍ទោ	យួន រតនាវរ្ម័នី	អត្តលេខ១៦២៨០០	ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៥៧	អនុសេនីយ៍ទោ	ក្រុច ប៊ុនលី	អត្តលេខ២១៧៦៦២	ជំនួយការផ្នែកគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៥៨	អនុសេនីយ៍ទោ	អ៊ុល សុធាវិទូ	អត្តលេខ២៣០៣៤៨	មេបញ្ជាការរង កងអនុសេនាទីBM14 បញ្ជាការដ្ឋានកាំភ្លើងធំ
៥៩	អនុសេនីយ៍ទោ	អៀន ចំរើន	អត្តលេខ០៧៥២៩៥	មេបញ្ជាការ កងអនុសេនាទី២ វរសេនាតូច៨៦ បញ្ជាការ ដ្ឋានកាំភ្លើងធំ
៦០	អនុសេនីយ៍ទោ	រស់ ណារីន	អត្តលេខ០៧៣៦១៣	ជំនួយការហិរញ្ញវត្ថុវរសេនាតូច៨៦បញ្ជាការដ្ឋានកាំភ្លើងធំ
៦១	អនុសេនីយ៍ទោ	ចាន់ សុភាន់	អត្តលេខ២២៨៨៤៧	ជំនួយការបុគ្គលិក វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦២	អនុសេនីយ៍ទោ	ឈួន សារ៉ុ	អត្តលេខ០៥៣២៩៥	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៣	អនុសេនីយ៍ទោ	ជេត សុខា	អត្តលេខ០៨២៣៥៤	មេបញ្ជាការរង កងអនុសេនាតូចស៊ើបការណ៍ កងអនុសេនា ទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៤	អនុសេនីយ៍ទោ	យុត ភីន	អត្តលេខ១១០០៧៤	ជំនួយការផ្នែកអប់រំចិត្តសាស្ត្រ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៥	អនុសេនីយ៍ទោ	ចាន់ វុទ្ធី	អត្តលេខ០៣១៨៥៨	មេបញ្ជាការរង កងអនុសេនាទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៦	អនុសេនីយ៍ទោ	កន ឡាងវ	អត្តលេខ០៩១៤៩៥	ជំនួយការ គិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ

៦៧	អនុសេនីយ៍ទោ	ចាំ សុភាព	អត្តលេខ២២៨៦៩៤	ជំនួយការជួសជុល វេសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៨	អនុសេនីយ៍ទោ	នូ ចាន់ថាត	អត្តលេខ១៣១៥១៨	មេបញ្ជាការរង កងអនុសេនាធំទី៣ វេសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៩	អនុសេនីយ៍ទោ	ស៊ីល កក្កដា	អត្តលេខ១១៦៨៧៩៣	ជំនួយការបុគ្គលិក បញ្ជាការដ្ឋានកាំភ្លើងធំ
៧០	អនុសេនីយ៍ទោ	អឿន ចំរើន	អត្តលេខ១៧០៧១០	មេបញ្ជាការរង កងអនុសេនាធំវិស្វកម្ម បញ្ជាការដ្ឋានកាំភ្លើងធំ
៧១	អនុសេនីយ៍ឯក	សៀង ថា	អត្តលេខ១៤០៩៨១	មេបញ្ជាការរង ផ្នែកសឹករងអង្គរជ័យ តំបន់ប្រតិបត្តិការសឹករងកំពត
៧២	អនុសេនីយ៍ឯក	សឹក ដា	អត្តលេខ០៦៦៨៧០	នាយរងការិយាល័យទី៣ តំបន់ប្រតិបត្តិការសឹករងកំពត
៧៣	អនុសេនីយ៍ឯក	សយ ថៃ	អត្តលេខ១៤១០៤៩	ជំនួយការសន្តិសុខ ការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពត
៧៤	អនុសេនីយ៍ឯក	ហិល ប៊ុនស៊ី	អត្តលេខ១៩០៧៣៧	ជំនួយការភ័ស្តុភារ វេសេនាតូចលេខ៣១៣ កងពលកូច ឡើងដើរលេខ៣១
៧៥	អនុសេនីយ៍ទោ	ចាន់ សុភាក់	អត្តលេខ០៦៧៦១១	ជំនួយការបុគ្គលិកការិយាល័យទី១តំបន់ប្រតិបត្តិការសឹករងកែប
៧៦	អនុសេនីយ៍ទោ	សោរ ស៊ីថា	អត្តលេខ០៦៧២០៤	នាយរងការិយាល័យទី៣ តំបន់ប្រតិបត្តិការសឹករងកែប
៧៧	អនុសេនីយ៍ទោ	ផល សុផុន	អត្តលេខ០៦៥២៧៦	ជំនួយការចិត្តសាស្ត្រ ផ្នែកសឹករងមណ្ឌលសិមា តំបន់ប្រតិបត្តិការសឹករងកោះកុង
៧៨	អនុសេនីយ៍ទោ	ង៉ែត វ៉ាន់ឌី	អត្តលេខ០៦៥១១៣	នាយរងការិយាល័យទី៣ តំបន់ប្រតិបត្តិការសឹករងកំពត
៧៩	អនុសេនីយ៍ទោ	ឡុង វ៉ាន	អត្តលេខ០៦៥១៤១	មេបញ្ជាការរងផ្នែកសឹករងកំពតតំបន់ប្រតិបត្តិការសឹករងកំពត
៨០	អនុសេនីយ៍ទោ	ខ្ពស់ វាសនា	អត្តលេខ០៦៥១១៤	មេបញ្ជាការរង កងអនុសេនាធំទី១ វេសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកំពត
៨១	អនុសេនីយ៍ទោ	នុត ក្តី	អត្តលេខ០៦៥១២៩	មេបញ្ជាការរង កងអនុសេនាធំទី១ វេសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពត
៨២	អនុសេនីយ៍ត្រី	ឆេង វ៉ែត	អត្តលេខ២០៩៤៨៦	ជំនួយការការិយាល័យអភិវឌ្ឍន៍ កងពលកូចឡើងដើរលេខ៣១
៨៣	អនុសេនីយ៍ត្រី	អ៊ិន ពៅ	អត្តលេខ១៩០៦២៧	មេបញ្ជាការ កងអនុសេនាតូចការពារ វេសេនាតូចលេខ៣១២ កងពលកូចឡើងដើរលេខ៣១
៨៤	អនុសេនីយ៍ត្រី	សែប បូណារ៉ា	អត្តលេខ១៧៨៧០០	មេបញ្ជាការរង កងអនុសេនាតូចក្បាល៨២ វេសេនាតូចលេខ៣១២ កងពលកូចឡើងដើរលេខ៣១
៨៥	អនុសេនីយ៍ត្រី	កែវ សារិទ្ធ	អត្តលេខ១៧៨៧០៤	មេបញ្ជាការរង កងអនុសេនាធំទី១ វេសេនាតូចលេខ៣១២ កងពលកូចឡើងដើរលេខ៣១
៨៦	អនុសេនីយ៍ត្រី	ហ៊ុំ សារី	អត្តលេខ១៩០៦២០	មេបញ្ជាការរង កងអនុសេនាធំទី១ វេសេនាតូចលេខ៣១២ កងពលកូចឡើងដើរលេខ៣១
៨៧	អនុសេនីយ៍ត្រី	ទួន សុស	អត្តលេខ១៣៣៧៩២	ជំនួយការពេទ្យ វេសេនាតូចលេខ៣១៣ កងពលកូចឡើងដើរលេខ៣១
៨៨	អនុសេនីយ៍ត្រី	ឌុល ស្រីស្រស់	អត្តលេខ១៩០៥១៨	ជំនួយការ កងពលកូចឡើងដើរលេខ៣១
៨៩	អនុសេនីយ៍ត្រី	ប្រាក់ សៅ	អត្តលេខ២០៧៣៥៣	មេបញ្ជាការរង កងអនុសេនាធំទី២ វេសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកោះកុង
៩០	អនុសេនីយ៍ត្រី	ប្រាក់ ចាន់រតនា	អត្តលេខ១៥៧៧០៤	ជំនួយការផ្នែកបញ្ជូនសារ តំបន់ប្រតិបត្តិការសឹករងកំពត
៩១	អនុសេនីយ៍ត្រី	លន សុខ	អត្តលេខ០៩៥៤៩៦	មេបញ្ជាការរង កងអនុសេនាធំទី២ វេសេនាតូចលេខ៣១៤ កងពលកូចឡើងដើរលេខ៣១
៩២	អនុសេនីយ៍ត្រី	ឈូ ស៊ីប	អត្តលេខ១៩០៥១៣	មេបញ្ជាការរង កងអនុសេនាធំទី២ វេសេនាតូចលេខ៣១២ កងពលកូចឡើងដើរលេខ៣១

៩៣	អនុសេនីយ៍ត្រី	អៀង មុន្នីកុសល	អត្តលេខ១៤០៩៤២	ជំនួយការពេទ្យ ផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសិកររងកំពត
៩៤	អនុសេនីយ៍ត្រី	សេង វ៉ាន់បូរ៉ាត	អត្តលេខ១៤០៩៧០	ជំនួយការដឹកជញ្ជូនការិយាល័យទី៤តំបន់ប្រតិបត្តិការសិកររងកំពត
៩៥	អនុសេនីយ៍ត្រី	នាង មង្គលពៅសំរិទ្ធ	អត្តលេខ១៤០៩៣៦	ជំនួយការប្រតិបត្តិការ ការិយាល័យទី៣ តំបន់ប្រតិបត្តិការសិកររងកំពត
៩៦	អនុសេនីយ៍ត្រី	តេង លន	អត្តលេខ១៤១០៦៥	ជំនួយការបើកបរលេខាធិការដ្ឋានតំបន់ប្រតិបត្តិការសិកររងកំពត
៩៧	អនុសេនីយ៍ត្រី	យ៉េង ដារ៉ា	អត្តលេខ១៨៧១៧២	ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសិកររងកំពត
៩៨	អនុសេនីយ៍ត្រី	ខឹម វ៉ែន	អត្តលេខ២២៦៨៣២	មេបញ្ជាការរង កងអនុសេនាតូច កងអនុសេនាទី៣ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
៩៩	នាយចំណាត់	ស ណាក់	អត្តលេខ០៩៤០០៦	ជំនួយការ កងពលតូចឡើងវិញលេខ៣១
១០០	នាយចំណាត់	ប៊ុន ឆេង	អត្តលេខ០៦៤៩០១	ជំនួយការសិក្សាគម្រោង ការិយាល័យទី១ យោធាភូមិភាគទី៣
១០១	នាយចំណាត់	ឆេង វិចិត្រ	អត្តលេខ២០៦៦៧៥	ជំនួយការព័ត៌មានវិទ្យាការិយាល័យទី១យោធាភូមិភាគទី៣
១០២	នាយចំណាត់	ផាន សុណាក់ដានី	អត្តលេខ១៣៧៦៩៣	ជំនួយការ កងពលតូចឡើងវិញលេខ៣១
១០៣	នាយចំណាត់	សៀន សុញ្ញា	អត្តលេខ១៦៧៧២៨	មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាទី១ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
១០៤	នាយចំណាត់	វណ្ណ ណា	អត្តលេខ១៩០៦២៧	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
១០៥	នាយចំណាត់	លួន លីណា	អត្តលេខ១៥៨៨៤០	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
១០៦	នាយចំណាត់	ចាន់ ទូច	អត្តលេខ១៣៨០០៧	មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាទី២ វរសេនាតូចលេខ៣១២ កងពលតូចឡើងវិញលេខ៣១
១០៧	នាយចំណាត់	ណុប សំអូន	អត្តលេខ១៣៧៩៩៣	មេបញ្ជាការរង កងអនុសេនាតូច វរសេនាតូចលេខ៣១១ កងពលតូចឡើងវិញលេខ៣១
១០៨	នាយចំណាត់	ទុយ សំណាង	អត្តលេខ១៣៧៩៣១	នាយក្រុមវរសេនាតូចលេខ៣១១កងពលតូចឡើងវិញលេខ៣១
១០៩	នាយចំណាត់	ឡុង សុខហេង	អត្តលេខ២៤២០៩២	រងក្រុម វរសេនាតូចលេខ៣១១ កងពលតូចឡើងវិញលេខ៣១
១១០	នាយចំណាត់	យឹម ពៅ	អត្តលេខ២២០៤៥៤	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
១១១	នាយចំណាត់	សរ សំអុល	អត្តលេខ០៩៥៦៣១	មេបញ្ជាការរង កងអនុសេនាទី៣ វរសេនាតូចលេខ៣១៤ កងពលតូចឡើងវិញលេខ៣១
១១២	នាយចំណាត់	ខាន់ សុផល	អត្តលេខ១៨៧៣៦០	មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាទី២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៣	នាយចំណាត់	សែម សៅ	អត្តលេខ២០៧៤៧១	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាទី២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៤	នាយចំណាត់	សេង វណ្ណហ្សានណេ	អត្តលេខ២៤១៧៤៣	ជំនួយការរងកសាវការិយាល័យទី៣ តំបន់ប្រតិបត្តិការសិកររងកំពត
១១៥	នាយចំណាត់	វិភូ សុខ	អត្តលេខ២០៧២០៨	មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាទី១ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៦	នាយចំណាត់	ម៉ុ ម៉ាប់	អត្តលេខ២៤០៥៣៩	ជំនួយការបុគ្គលិក ផ្នែកសិកររងគិរីសាគរ តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៧	នាយចំណាត់	ម៉េង ហេង	អត្តលេខ១៤១១៤០	មេបញ្ជាការរង កងអនុសេនាទី២ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសិកររងកោះកុង

១១៨	នាយចំណាង	វ៉ាន់ សំរក្សី	អត្តលេខ១៥៧៩១០	មេបញ្ជាការ កងអនុសេនាតូចបញ្ជូនសារ តំបន់ប្រតិបត្តិការសឹករងកោះកុង
១១៩	នាយចំណាង	ទុយ អា	អត្តលេខ២៣០៤៥១	ពេទ្យបឋមគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកោះកុង
១២០	ព្រឹទ្ធសាលឯក	ស ហ៊ុំ	អត្តលេខ២៤២១៨៦	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនាតូចទី២ វរសេនាតូចលេខ៣១២ កងពលតូចឡើងលេខ៣១
១២១	ព្រឹទ្ធសាលឯក	គឹម ចាន់ធី	អត្តលេខ២៤២២០១	ជំនួយការ កងពលតូចឡើងលេខ៣១
១២២	ព្រឹទ្ធសាលឯក	កង ចាន់សុខ	អត្តលេខ១៨៧១៨០	មេបញ្ជាការរង កងអនុសេនាតូចទី១ វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកំពត
១២៣	ព្រឹទ្ធសាលឯក	ម៉ែន ចាន់	អត្តលេខ១៤០៩៧៩	ជំនួយការ ចលនូប្បត្តិ ផ្នែកសឹករងអង្គទង តំបន់ប្រតិបត្តិការសឹករងកំពត
១២៤	ព្រឹទ្ធសាលឯក	កែវ គឹមសែ	អត្តលេខ២៤២០៣៣	បុគ្គលិកបម្រើការ ការិយាល័យទី១ កងពលតូចឡើងលេខ៣១
១២៥	ព្រឹទ្ធសាលឯក	ហាំ ថន	អត្តលេខ២៤២២០២	បុគ្គលិកបម្រើការការិយាល័យទី១ កងពលតូចឡើងលេខ៣១
១២៦	ព្រឹទ្ធសាលឯក	លៀង មករា	អត្តលេខ១៤១១៣១	មេបញ្ជាការរង កងអនុសេនាតូចទី៣ កងអនុសេនាតូចទី២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៧	ព្រឹទ្ធសាលឯក	រឿន យន	អត្តលេខ១៨៧៤៣២	យុទ្ធជន កងអនុសេនាតូចទី៣ កងអនុសេនាតូចទី២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៨	ព្រឹទ្ធសាលឯក	ភួង ឈឹម	អត្តលេខ២០៧៤៣៥	នាយក្រុម កងអនុសេនាតូចទី២ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៩	ព្រឹទ្ធសាលឯក	ឡាក់ លឹម	អត្តលេខ២០៧៣៤៣	បុគ្គលិកបាញ់កាំភ្លើងត្បាល់ កងអនុសេនាតូចទី៣ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣០	ព្រឹទ្ធសាលឯក	ផែន ភូមិន្ទ	អត្តលេខ២៤១៧៧៩	ជំនួយការបុគ្គលិក វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣១	ព្រឹទ្ធសាលឯក	ថន សុខុម	អត្តលេខ២៤០៥៤៧	ជំនួយការហិរញ្ញវត្ថុ វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣២	ព្រឹទ្ធសាលឯក	ជួន សិលា	អត្តលេខ២០៧២៤១	បុគ្គលិកពេទ្យមធ្យម កងអនុសេនាតូចទី១ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៣	ព្រឹទ្ធសាលឯក	យ៉ាន យុទ្ធា	អត្តលេខ២៤០៤៦០	បុគ្គលិកភ័ស្តុភារ កងអនុសេនាតូចទី២ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៤	ព្រឹទ្ធសាលឯក	ព្រំ ម៉ៅ	អត្តលេខ១៣៥៧៥៧	មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាតូចទី១ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៥	ព្រឹទ្ធសាលឯក	ប៊ុត ចន្ទី	អត្តលេខ១៨៧៤២១	មេបញ្ជាការ កងអនុសេនាតូចទី២ កងអនុសេនាតូចទី១ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៦	ព្រឹទ្ធសាលឯក	កើត វ៉ន	អត្តលេខ២៤០៥៧៤	មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាតូចទី២ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៧	ព្រឹទ្ធសាលឯក	ឌិន សាវិត	អត្តលេខ២៤០៥៦១	នាយរងក្រុម កងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៨	ព្រឹទ្ធសាលឯក	ស ហួច	អត្តលេខ១៤១២២៥	យុទ្ធជន កងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៣៩	ព្រឹទ្ធសាលឯក	ទូច សៀន	អត្តលេខ១៤១១៩៤	មេបញ្ជាការរង កងអនុសេនាតូច គាំទ្រ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៤០	ព្រឹទ្ធសាលឯក	ប៊ុត សារ៉ន	អត្តលេខ២៤០៥៦០	យុទ្ធជន កងអនុសេនាតូចDKZ កងអនុសេនាតូចគាំទ្រ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង

១៤១	ត្រីវិទ្យាល័យ	ឃឹម ណុប	អត្តលេខ២៤១៧៨០	ជំនួយការ ចិត្តសាស្ត្រ ផ្នែកសិកររងក្រុងខេមរភូមិន្ទ តំបន់ប្រតិបត្តិការសិកររងកោះកុង
១៤២	ត្រីវិទ្យាល័យ	ព្រំ កាណាល់	អត្តលេខ២៤០៤៣៥	ជំនួយការព័ត៌មាន ការិយាល័យទី២ តំបន់ប្រតិបត្តិការ សិកររងកោះកុង
១៤៣	ត្រីវិទ្យាល័យ	ឃឹម សារឿន	អត្តលេខ២០៧០៤៦	មេបញ្ជាការ គិលានដ្ឋានតំបន់ប្រតិបត្តិការសិកររងកោះកុង
១៤៤	ត្រីវិទ្យាល័យ	វ៉ាន់ វិន	អត្តលេខ២០៧២៥៥	មេបញ្ជាការ អនុសេនាភូមិការពារ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសិកររងកោះកុង
១៤៥	ពលបាលឯក	ព្រំ ចិត្ត	អត្តលេខ២០៧៣១៩	មេបញ្ជាការរង កងអនុសេនាភូមិទី១ កងអនុសេនាទី១ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
គ-មេដាយសិទ្ធិការពារ				
១	វរសេនីយ៍ត្រី	ឆេង សុភ័ក្រ	អត្តលេខ២០៧០៣២	ជំនួយការ ឯកឧត្តម យ៉េង សុខុន យោធាភូមិភាគទី៣
២	អនុសេនីយ៍ឯក	ហាម នាង	អត្តលេខ០៦៧០៥៨	នាយរងលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសិកររងកំពត
៣	អនុសេនីយ៍ឯក	នូ សារត្ន	អត្តលេខ០៧៧៧៧៩	ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការ សិកររងកំពត
៤	អនុសេនីយ៍ឯក	ព្រហ្ម អេក	អត្តលេខ០៦៧៣៣៥	ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការ សិកររងកំពត
៥	អនុសេនីយ៍ទោ	ហេង បញ្ញា	អត្តលេខ១៩២២៨៣	ជំនួយការដឹកជញ្ជូន ការិយាល័យទី៤ តំបន់ប្រតិបត្តិការ សិកររងកោះកុង
៦	អនុសេនីយ៍ទោ	ជឹម ច័ន្ទតារ៉ា	អត្តលេខ១៦៨៨៣២	ជំនួយការបុគ្គលិក ការិយាល័យទី១ តំបន់ប្រតិបត្តិការ សិកររងកំពត
៧	អនុសេនីយ៍ទោ	ខៀប ភារិទ្ធ	អត្តលេខ០៦៧៦៣៤	ជំនួយការប្រតិបត្តិការ ផ្នែកសិកររងឈូក តំបន់ប្រតិបត្តិការ សិកររងកំពត
៨	អនុសេនីយ៍ទោ	ចាន់ សុផា	អត្តលេខ១៤០៩២២	ជំនួយការហ្វឹកហ្វឺន វរសេនាភូមិលេខ២ តំបន់ប្រតិបត្តិការ សិកររងកំពត
៩	អនុសេនីយ៍ទោ	សោ ស្រីម៉ុំ	អត្តលេខ១៦៣៦២៤	ជំនួយការព័ត៌មានឯកសារ ការិយាល័យទី៤ តំបន់ ប្រតិបត្តិការសិកររងកំពត
១០	អនុសេនីយ៍ទោ	អ៊ូ ធារ៉ា	អត្តលេខ០៦៨៥០៤	នាយរងលេខាធិការដ្ឋានតំបន់ប្រតិបត្តិការសិកររងកោះកុង
១១	អនុសេនីយ៍ទោ	យួន ផាន	អត្តលេខ១៦៣៥៦៤	នាយរងការិយាល័យទី៤ តំបន់ប្រតិបត្តិការសិកររងកោះកុង
១២	អនុសេនីយ៍ត្រី	ម៉ី កប	អត្តលេខ១៣៥៤២៥	ជំនួយការស្បៀងការិយាល័យទី៤តំបន់ប្រតិបត្តិការសិកររងកែប
១៣	អនុសេនីយ៍ត្រី	ហេង វាសនា	អត្តលេខ១៥៧៩៧១	ជំនួយការចិត្តសាស្ត្រ ការិយាល័យទី៥ តំបន់ប្រតិបត្តិការ សិកររងកោះកុង
១៤	អនុសេនីយ៍ត្រី	ម៉ុក សុខា	អត្តលេខ១៩០៦៥៧	មេបញ្ជាការរង កងអនុសេនាភូមិទី៣ កងអនុសេនាទី៣ វរសេនាភូមិលេខ៣១២ កងពលតូចឡើងវិញលេខ៣១
១៥	អនុសេនីយ៍ត្រី	ណាង ឈុនលី	អត្តលេខ១៩០៧០៨	មេបញ្ជាការរង កងអនុសេនាទី១ វរសេនាភូមិ លេខ៣១៣ កងពលតូចឡើងវិញលេខ៣១
១៦	អនុសេនីយ៍ត្រី	ញឹប វិចិត្រ	អត្តលេខ០៦១២១៤	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១៣ កងពលតូចឡើងវិញលេខ៣១
១៧	អនុសេនីយ៍ត្រី	សិត ធី	អត្តលេខ២២៨២៦១	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១៤ កងពលតូចឡើងវិញលេខ៣១
១៨	អនុសេនីយ៍ត្រី	ខឹម សឿន	អត្តលេខ១៥៧៦៦៨	ជំនួយការចលនូប្បត្តិ ផ្នែកសិកររងបន្ទាយមាន តំបន់ប្រតិបត្តិការសិកររងកំពត

១៩	អនុសេនីយ៍ត្រី	ដាន់ លីហេង	អត្តលេខ១៨៧១៨២	ពេទ្យមជ្ឈមណ្ឌលគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត
២០	អនុសេនីយ៍ត្រី	តូច សារ៉េត	អត្តលេខ២០៦៧៧៥	ជំនួយការលិខិតស្នាម លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពត
២១	អនុសេនីយ៍ត្រី	ស៊ឹម ទុំ	អត្តលេខ២០៦៩៣២	ជំនួយការហ្វឹកហ្វឺន ការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសឹករងកំពត
២២	អនុសេនីយ៍ត្រី	សេង វិវុឌ្ឍន៍	អត្តលេខ២៤១៦៩២	នាយកការិយាល័យបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងកំពត
២៣	អនុសេនីយ៍ត្រី	សេម សីហា	អត្តលេខ២៤១៦៩១	ជំនួយការបុគ្គលិក ការិយាល័យបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងកំពត
២៤	អនុសេនីយ៍ត្រី	សុខ ណូដា	អត្តលេខ១៦៩១៥០	ជំនួយការផ្នែកប្រតិបត្តិការ បញ្ហាការដ្ឋានកាំភ្លើងធំ
២៥	អនុសេនីយ៍ត្រី	ឆេង សុផា	អត្តលេខ១៦៩០៨៥	ជំនួយការផ្នែកហ្វឹកហ្វឺន បញ្ហាការដ្ឋានកាំភ្លើងធំ
២៦	អនុសេនីយ៍ត្រី	សារឿន សុខឡា	អត្តលេខ១៦៩៩២០	ជំនួយការលិខិតស្នាម បញ្ហាការដ្ឋានកាំភ្លើងធំ
២៧	អនុសេនីយ៍ត្រី	ម៉ម សុផល	អត្តលេខ២១៨៩១១	ជំនួយការផ្នែកសុខាភិបាលវេសនាតូច៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
២៨	អនុសេនីយ៍ត្រី	អ៊ូ មករា	អត្តលេខ២២៨៧៤៤	មេបញ្ហាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី១ វេសនាតូច៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
២៩	អនុសេនីយ៍ត្រី	ឆឹង វណ្ណៈ	អត្តលេខ០៧៤០៦៧	មេបញ្ហាការរង កងអនុសេនាតូច កងអនុសេនាធំទី២ វេសនាតូច៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
៣០	អនុសេនីយ៍ត្រី	ជឿម ចាន់ត្រា	អត្តលេខ១៦៩៣០៨	មេបញ្ហាការរងវិស្វកម្ម វេសនាតូច៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
៣១	អនុសេនីយ៍ត្រី	ហ្វឹម សាំងលី	អត្តលេខ០៥៧០៤៩	ជំនួយការផ្នែកប្រតិបត្តិការ វេសនាតូច បញ្ហាការដ្ឋានកាំភ្លើងធំ
៣២	អនុសេនីយ៍ត្រី	សូត យ៉ាន	អត្តលេខ២០៨៤៧៥	មេបញ្ហាការរង កងអនុសេនាធំទី២ វេសនាតូច៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
៣៣	អនុសេនីយ៍ត្រី	ហុង សុយីម	អត្តលេខ២២៨០០៨	មេបញ្ហាការ កងអនុសេនាតូច កងអនុសេនាធំដឹកជញ្ជូន បញ្ហាការដ្ឋានកាំភ្លើងធំ
៣៤	អនុសេនីយ៍ត្រី	មី សាយ៉ាច	អត្តលេខ១៤២២៨៧	ជំនួយការផ្នែកបច្ចេកទេស បញ្ហាការដ្ឋានកាំភ្លើងធំ
៣៥	អនុសេនីយ៍ត្រី	ប៊ូច សុយីម	អត្តលេខ០៩៣៤៣៩	មេបញ្ហាការ កងអនុសេនាតូច កងអនុសេនាធំដឹកជញ្ជូន បញ្ហាការដ្ឋានកាំភ្លើងធំ
៣៦	អនុសេនីយ៍ត្រី	ភ័ំ ណេ	អត្តលេខ១៩០៤៨២	មេបញ្ហាការកងអនុសេនាតូចវិទ្យុ កងអនុសេនាធំស៊ើបការណ៍ បញ្ហាការដ្ឋានកាំភ្លើងធំ
៣៧	អនុសេនីយ៍ត្រី	ឈឿន ចំរើន	អត្តលេខ២១៩៥៦៤	មេបញ្ហាការរង កងអនុសេនាធំវិស្វកម្ម បញ្ហាការដ្ឋានកាំភ្លើងធំ
៣៨	អនុសេនីយ៍ត្រី	តូច ស៊ីណាត	អត្តលេខ០៩៥៥៥៦	ជំនួយការបើកបរ វេសនាតូចលេខ៨៦ បញ្ហាការដ្ឋានកាំភ្លើងធំ
៣៩	អនុសេនីយ៍ត្រី	ពៅ ពិសី	អត្តលេខ១៣៨២២៩	ជំនួយការផ្នែកធានា បញ្ហាការដ្ឋានកាំភ្លើងធំ
៤០	អនុសេនីយ៍ត្រី	ជិន ផេង	អត្តលេខ១៤០៦៥១	ជំនួយការផ្នែកសុខាភិបាល បញ្ហាការដ្ឋានកាំភ្លើងធំ
៤១	អនុសេនីយ៍ត្រី	សែម តាត	អត្តលេខ១៥១០៦៥	ជំនួយការផ្នែកអភិវឌ្ឍន៍ បញ្ហាការដ្ឋានកាំភ្លើងធំ
៤២	អនុសេនីយ៍ត្រី	កាន់ ឡាត់	អត្តលេខ០៣១៦៩១	មេបញ្ហាការរងកងអនុសេនាធំវិស្វកម្ម បញ្ហាការដ្ឋានកាំភ្លើងធំ
៤៣	អនុសេនីយ៍ត្រី	សោម សារ៉ាន់	អត្តលេខ១៧៨៨៨០	មេបញ្ហាការរង BM១៤ បញ្ហាការដ្ឋានកាំភ្លើងធំ
៤៤	អនុសេនីយ៍ត្រី	ផែម ភឿង	អត្តលេខ០៨២២២២	ជំនួយការផ្នែកអភិវឌ្ឍន៍ បញ្ហាការដ្ឋានកាំភ្លើងធំ
៤៥	អនុសេនីយ៍ត្រី	នូ ថាន	អត្តលេខ០៨២៥៧៧	ជំនួយការផ្នែកអភិវឌ្ឍន៍ បញ្ហាការដ្ឋានកាំភ្លើងធំ
៤៦	អនុសេនីយ៍ត្រី	ហង្ស គុន	អត្តលេខ១១០១៤៨	ជំនួយការជួសជុលវេសនាតូច៨៦បញ្ហាការដ្ឋានកាំភ្លើងធំ
៤៧	អនុសេនីយ៍ត្រី	រស់ សារ៉ាន់	អត្តលេខ០៦១២០៩	ជំនួយការផ្នែកអប់រំវិទ្យាសាស្ត្រ បញ្ហាការដ្ឋានកាំភ្លើងធំ
៤៨	អនុសេនីយ៍ត្រី	សៅ ចន្ទី	អត្តលេខ១០៧៤៧៥	ជំនួយការផ្នែកគិលានដ្ឋាន បញ្ហាការដ្ឋានកាំភ្លើងធំ

៤៩	អនុសេនីយ៍ត្រី	ថា ងារី	អត្តលេខ២១៦០៧៣	ជំនួយការផ្នែកគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៥០	អនុសេនីយ៍ត្រី	ជៀម សំបូរ	អត្តលេខ១៣១៤៤៧	មេបញ្ជាការរងកងអនុសេនាធំដឹកជញ្ជូន បញ្ជាការដ្ឋានកាំភ្លើងធំ
៥១	អនុសេនីយ៍ត្រី	ម៉េង សុផី	អត្តលេខ១០៨៣០៧	ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានកាំភ្លើងធំ
៥២	អនុសេនីយ៍ត្រី	ឌុច ណេវិន	អត្តលេខ១៤៦៩៩៤	ជំនួយការផ្នែកបុគ្គលិក បញ្ជាការដ្ឋានកាំភ្លើងធំ
៥៣	អនុសេនីយ៍ត្រី	ពៅ និមល	អត្តលេខ០៨៥១៦០	ជំនួយការផ្នែកហិរញ្ញវត្ថុ បញ្ជាការដ្ឋានកាំភ្លើងធំ
៥៤	នាយចំណាង	ផេង ធីតា	អត្តលេខ០៦៥៤៤២	នាយក្រុមវិទ្យុកងអនុសេនាធំស៊ីបការណ៍បញ្ជាការដ្ឋានកាំភ្លើងធំ
៥៥	នាយចំណាង	យិន សាវុន	អត្តលេខ២៣៥៥៧០	នាយក្រុម២ កងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៥៦	នាយចំណាង	មាស ផល្លា	អត្តលេខ២០១៩៣៦	មេបញ្ជាការរងកងអនុសេនាធំដឹកជញ្ជូន បញ្ជាការដ្ឋានកាំភ្លើងធំ
៥៧	នាយចំណាង	ស៊ិន សុភ័ក្រ្ត	អត្តលេខ២៣៦៨២២	នាយក្រុម កងអនុសេនាធំទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៥៨	នាយចំណាង	អោម ផល្លី	អត្តលេខ២៣៨៨៤៦	ជំនួយការផ្នែកបច្ចេកទេស បញ្ជាការដ្ឋានកាំភ្លើងធំ
៥៩	នាយចំណាង	ជ័យ សំរិទ្ធិពៃទូរ្យ	អត្តលេខ២៣៥៧០៤	នាយក្រុម កងអនុសេនាធំទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦០	នាយចំណាង	មុយ វាសនា	អត្តលេខ២៣៨៥៨៦	ជំនួយការផ្នែកធានា បញ្ជាការដ្ឋានកាំភ្លើងធំ
៦១	នាយចំណាង	ជា ហុក	អត្តលេខ២០១៥២៧	នាយក្រុមកងអនុសេនាធំជួសជុលបញ្ជាការដ្ឋានកាំភ្លើងធំ
៦២	នាយចំណាង	ហេង សុវណ្ណវត្ត	អត្តលេខ២១០៦០២	នាយក្រុម កងអនុសេនាធំទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៣	នាយចំណាង	ឌុយ តារា	អត្តលេខ១៥០៩១៤	មេបញ្ជាការ កងអនុសេនាតូចស៊ីបការណ៍ កងអនុសេនាធំទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៤	នាយចំណាង	លី ណារុន	អត្តលេខ១៥៧៤៦៧	ជំនួយការចលនូប្បត្តិ កងអនុសេនាធំដឹកជញ្ជូន បញ្ជាការដ្ឋានកាំភ្លើងធំ
៦៥	នាយចំណាង	កូរ សារ៉េន	អត្តលេខ១១៣៨៧៧	មេបញ្ជាការរង កងអនុសេនាតូចស៊ីបការណ៍ កងអនុសេនាធំទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៦	នាយចំណាង	អឿន ជូ	អត្តលេខ១១៣២៨៤	មេបញ្ជាការរង កងអនុសេនាតូចស៊ីបការណ៍ កងអនុសេនាធំទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៧	នាយចំណាង	ម៉ូត សុខុម	អត្តលេខ២១៩៥៩៩	មេបញ្ជាការ កងអនុសេនាតូចស៊ីបការណ៍ កងអនុសេនាធំទី២ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៨	នាយចំណាង	អ៊ឹង ចាន់រតនា	អត្តលេខ០៨២៨២៦	នាយក្រុម២ កងអនុសេនាធំទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៦៩	នាយចំណាង	សែម លក្ខិណា	អត្តលេខ១៦៦៨៨៨	នាយក្រុម៣ កងអនុសេនាធំទី១ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៧០	នាយចំណាង	មាន ធារី	អត្តលេខ១១១៣៦៥	ជំនួយការគិលានដ្ឋាន បញ្ជាការដ្ឋានកាំភ្លើងធំ
៧១	នាយចំណាង	ម៉ិន សំណាង	អត្តលេខ០៦៣៧៦៤	មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៧២	នាយចំណាង	អឿ ឡាំអួន	អត្តលេខ០៨៧១០៨	នាយក្រុម៣ កងអនុសេនាធំដឹកជញ្ជូន វរសេនាតូច៨៦ បញ្ជាការដ្ឋានកាំភ្លើងធំ
៧៣	នាយចំណាង	ញ៉ែន ម៉ាច	អត្តលេខ១០៥៩១៩	មេបញ្ជាការ កងអនុសេនាតូច កងអនុសេនាធំគាំទ្រ វរសេនាតូចលេខ៣១៤ កងពលតូចឡើងដើមលេខ៣១
៧៤	នាយចំណាង	កែវ សុផន	អត្តលេខ២៤០៤៨៥	ជំនួយការហិរញ្ញវត្ថុ ផ្នែកស៊ីវិលកងថ្មបាំង តំបន់ប្រតិបត្តិការសឹករងកោះកុង
៧៥	នាយចំណាង	ដាន់ សាវ៉ាន	អត្តលេខ២៤២២០៣	ជំនួយការបុគ្គលិក វរសេនាតូចលេខ៣១៣ កងពលតូច

៧៦	នាយចំណង់	ឡាន សុផា	អត្តលេខ២៤០៤៣២	ផ្ទេរជើងលេខ៣១ ជំនួយការបច្ចេកទេស ការិយាល័យបច្ចេកទេស តំបន់ប្រតិបត្តិការសិកររងកោះកុង
៧៧	នាយចំណង់	ភួង ស៊ីផេត	អត្តលេខ១៣៥៧៨៦	ជំនួយការព័ត៌មានឯកសារ ការិយាល័យទី៥ តំបន់ ប្រតិបត្តិការសិកររងកោះកុង
៧៨	នាយចំណង់	យូត រតនៈ	អត្តលេខ២០៧៣២៧	ជំនួយការហ្វឹកហ្វឺន ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៧៩	នាយចំណង់	សុខ កៀន	អត្តលេខ២០៧២១៤	មេបញ្ជាការរង កងអនុសេនាភូមិ២ កងអនុសេនាទី១ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៨០	នាយចំណង់	សាត់ បូណា	អត្តលេខ១៥៧៩៦១	មេបញ្ជាការរង កងអនុសេនាភូមិ៣ កងអនុសេនាទី១ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៨១	នាយចំណង់	មួង ឡាង	អត្តលេខ១៧៨៦៨៨	មេបញ្ជាការរង កងអនុសេនាភូមិ៣ កងអនុសេនាទី១ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៨២	នាយចំណង់	ប្រាជ្ញ អែត	អត្តលេខ១៣៥៧៣៥	មេបញ្ជាការរង កងអនុសេនាភូមិ២ កងអនុសេនាទី២ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
៨៣	នាយចំណង់	សោម បញ្ញាវិទ្ធី	អត្តលេខ២២៧៤៣៧	មេបញ្ជាការរង កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១៣ កងពលកូនផ្ទេរជើងលេខ៣១
៨៤	នាយចំណង់	ច្រឹង សុវណ្ណារ៉ា	អត្តលេខ១៧៨៦៤៥	មេបញ្ជាការ កងអនុសេនាភូមិDKZ វរសេនាភូមិលេខ ៣១២ កងពលកូនផ្ទេរជើងលេខ៣១
៨៥	នាយចំណង់	ណុប វណ្ណី	អត្តលេខ១៩២៤៣២	បុគ្គលិកបម្រើការគិលានដ្ឋានកងពលកូនផ្ទេរជើងលេខ៣១
៨៦	នាយចំណង់	ម៉ាំង ខេម	អត្តលេខ១៨៧៣៤២	មេបញ្ជាការ កងអនុសេនាភូមិ២,៧ វរសេនាភូមិលេខ ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
៨៧	នាយចំណង់	ខាន់ សុផល	អត្តលេខ១៨៧៣៦០	មេបញ្ជាការរង កងអនុសេនាភូមិ២ កងអនុសេនាទី២ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសិកររងកោះកុង
៨៨	នាយចំណង់	ឆាន់ ចេន	អត្តលេខ១៦៧៧១៣	មេបញ្ជាការរង កងអនុសេនាភូមិ១ កងអនុសេនាទី២ វរសេនាភូមិលេខ៣១២ កងពលកូនផ្ទេរជើងលេខ៣១
៨៩	នាយចំណង់	ហួយ សែន	អត្តលេខ០៦៥១៣៩	ជំនួយការបុគ្គលិក ការិយាល័យជីវពល តំបន់ ប្រតិបត្តិការសិកររងកំពត
៩០	នាយចំណង់	គង់ កំសាន្ត	អត្តលេខ២៤១៦៨៦	ជំនួយការជីវពល ការិយាល័យជីវពល តំបន់ ប្រតិបត្តិការសិកររងកំពត
៩១	នាយចំណង់	ទេព វិបុល	អត្តលេខ១៣៥១២២	បុគ្គលិកពេទ្យ ផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសិកររងកំពត
៩២	នាយចំណង់	សឹង សេរីបុត្រ	អត្តលេខ២៤១៦៨៩	ជំនួយការការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសិកររងកំពត
៩៣	នាយចំណង់	ព្រហ្ម ប៊ុនសុទ្ធា	អត្តលេខ២៤២៦៧៣	ជំនួយការបូកសរុប ការិយាល័យទី៣ តំបន់ប្រតិបត្តិការ សិកររងកំពត
៩៤	នាយចំណង់	ហោ សាមគ្គី	អត្តលេខ១៣៥១២១	ជំនួយការបរិក្ខារ ការិយាល័យទី៤ តំបន់ប្រតិបត្តិការ សិកររងកំពត
៩៥	នាយចំណង់	សេម សំណាង	អត្តលេខ២៣៧៤៥៩	ជំនួយការបុគ្គលិក ការិយាល័យជីវពល តំបន់ ប្រតិបត្តិការសិកររងកំពត
៩៦	នាយចំណង់	ឆេង ចាន់ណា	អត្តលេខ២៤១៧០៣	ជំនួយការស្បៀង ការិយាល័យទី៤ តំបន់ប្រតិបត្តិការ សិកររងកំពត
៩៧	នាយចំណង់	សូ វិចិត្រ	អត្តលេខ១៣៥១៦៩	បុគ្គលិកពេទ្យ ផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសិកររងកំពត
៩៨	នាយចំណង់	ប្រាជ្ញ សុភារី	អត្តលេខ២០៩៤៥៦	ជំនួយការហិរញ្ញវត្ថុ វរសេនាភូមិលេខ២ តំបន់ប្រតិបត្តិការ

៩៩	នាយចំណង់	ម៉ុ ថន្នមករា	អត្តលេខ១៤០៤៩៨	សិកររងកំពត ជំនួយការការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសិកររងកំពត
១០០	នាយចំណង់	ជូ ចិត្រា	អត្តលេខ២០៩៥២៣	ជំនួយការ កងពលតូចឡើងវិញលេខ៣១
១០១	នាយចំណង់	ទី ស្រីនាង	អត្តលេខ០៨៩២៩៧	ជំនួយការ កងពលតូចឡើងវិញលេខ៣១
១០២	នាយចំណង់	តេង វុធី	អត្តលេខ២២៤២១៦	ជំនួយការសិក្សាគម្រោង ការិយាល័យទី១ យោធាភូមិភាគទី៣
១០៣	នាយចំណង់	យីម បូរី	អត្តលេខ២៤១៩៩៦	មេបញ្ជាការរង កងអនុសេនាតូច កងពលតូចឡើងវិញលេខ៣១
១០៤	ព្រឹទ្ធបាលឯក	អ៊ុក សោភ័ណ្ណ	អត្តលេខ២៤០៥៥១	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាទី១ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសិកររងកោះកុង
១០៥	ព្រឹទ្ធបាលឯក	ម៉ែក ចិន	អត្តលេខ២៤០៥០៥	យុទ្ធជន កងអនុសេនាតូចចំណុះ ផ្នែកសិកររងថ្មបាំង តំបន់ប្រតិបត្តិការសិកររងកោះកុង
១០៦	ព្រឹទ្ធបាលឯក	ថន មេត្តា	អត្តលេខ២៤០៥០៧	ជំនួយការប្រតិបត្តិការ ផ្នែកសិកររងថ្មបាំង តំបន់ប្រតិបត្តិការ សិកររងកោះកុង
១០៧	ព្រឹទ្ធបាលឯក	ឡុក ផាណារិទ្ធ	អត្តលេខ២៤០៥០៨	ជំនួយការចិត្តសាស្ត្រ ផ្នែកសិកររងថ្មបាំង តំបន់ប្រតិបត្តិការ សិកររងកោះកុង
១០៨	ព្រឹទ្ធបាលឯក	រី សុគន្ធរដ្ឋ	អត្តលេខ២៤០៤៧៧	ជំនួយការបុគ្គលិក ផ្នែកសិកររងកោះកុង តំបន់ប្រតិបត្តិការ សិកររងកោះកុង
១០៩	ព្រឹទ្ធបាលឯក	ខែ អ៊ុនតាក់	អត្តលេខ២៤០៤៧៨	ជំនួយការចលនូប្បត្តិ ផ្នែកសិកររងកោះកុង តំបន់ ប្រតិបត្តិការសិកររងកោះកុង
១១០	ព្រឹទ្ធបាលឯក	ម៉ម ចិត្រា	អត្តលេខ២៤០៤៧៩	ជំនួយការជីវពល ផ្នែកសិកររងកោះកុង តំបន់ប្រតិបត្តិការ សិកររងកោះកុង
១១១	ព្រឹទ្ធបាលឯក	ឈួន ពិសិដ្ឋ	អត្តលេខ២៤០៤២៣	ជំនួយការចលនូប្បត្តិ ផ្នែកសិកររងខេមរភូមិន្ទ តំបន់ ប្រតិបត្តិការសិកររងកោះកុង
១១២	ព្រឹទ្ធបាលឯក	ថាន ឌីណា	អត្តលេខ២៤០៤៣៦	ជំនួយការបុគ្គលិក ផ្នែកសិកររងខេមរភូមិន្ទ តំបន់ប្រតិបត្តិការ សិកររងកោះកុង
១១៣	ព្រឹទ្ធបាលឯក	មឿន វិត	អត្តលេខ២០៧០៤៨	មេក្រុម១ កងអនុសេនាតូចទី៣ កងអនុសេនាទី១ ផ្នែក សិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៤	ព្រឹទ្ធបាលឯក	សុខ សុភាន	អត្តលេខ២០៧២០០	ជំនួយការចិត្តសាស្ត្រ ផ្នែកសិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៥	ព្រឹទ្ធបាលឯក	អះ ម៉ាត់	អត្តលេខ១៨៧៤០៣	មេក្រុម១ កងអនុសេនាតូចទី២ កងអនុសេនាទី១ ផ្នែក សិកររងមណ្ឌលសីមា តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៦	ព្រឹទ្ធបាលឯក	ថន្ន រតនៈ	អត្តលេខ២៤០៤៣១	បុគ្គលិកបម្រើការ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការ សិកររងកោះកុង
១១៧	ព្រឹទ្ធបាលឯក	មុិច ភីរុណ	អត្តលេខ២៤០៤២៨	ជំនួយការយោធាតំបន់ ការិយាល័យយោធាតំបន់ តំបន់ ប្រតិបត្តិការសិកររងកោះកុង
១១៨	ព្រឹទ្ធបាលឯក	ផាត់ សុខាន់	អត្តលេខ១៣៥៦៧៤	មេបញ្ជាការ កងអនុសេនាតូចទី១ កងអនុសេនាទី១ការពារ អាកាស តំបន់ប្រតិបត្តិការសិកររងកោះកុង
១១៩	ព្រឹទ្ធបាលឯក	សិត សម្បស្ស	អត្តលេខ២៤០៥៧១	ជំនួយការចលនូប្បត្តិ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការ សិកររងកោះកុង
១២០	ព្រឹទ្ធបាលឯក	ហេង ឈឿន	អត្តលេខ០៩៣៥០៥	មេបញ្ជាការ កងអនុសេនាតូចទី៣ កងអនុសេនាទី១ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសិកររងកោះកុង
១២១	ព្រឹទ្ធបាលឯក	ឈឿ ចាន់ថន	អត្តលេខ១៣៧២៤០	នាយក្រុមវរសេនាតូចលេខ១៤ កងពលតូចឡើងវិញលេខ៣១

១២២	ព្រឹទ្ធសាលដេក	សុខ ចាន់ថុល	អត្តលេខ២៤២២៥៧	មេបញ្ជាការរង កងអនុសេនាតូច កងអនុសេនាទី១ វរសេនាតូចលេខ១៤ កងពលតូចឡើងលេខ៣១
១២៣	ព្រឹទ្ធសាលដេក	ទៀប ណង	អត្តលេខ១៨៧៣១៤	ពេទ្យបឋម កងអនុសេនាទី១២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៤	ព្រឹទ្ធសាលដេក	សុខ វ៉ាន់	អត្តលេខ២៣០៤៦១	មេក្រុម១ កងអនុសេនាតូចទី៣ កងអនុសេនាទី១ ផ្នែក សឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៥	ព្រឹទ្ធសាលដេក	សុខ សុភារ៉ា	អត្តលេខ១៣៥៧៨១	នាយរងក្រុម១កងអនុសេនាតូចទី៣ កងអនុសេនាទី១ ផ្នែក សឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៦	ព្រឹទ្ធសាលដេក	ម៉ាន់ ម៉េត	អត្តលេខ០៦៥២៨១	នាយរងក្រុម១ កងអនុសេនាតូចទី១ កងអនុសេនាទី១ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៧	ព្រឹទ្ធសាលដេក	អ៊ឹង គ្រឿង	អត្តលេខ១៤១២១៤	នាយក្រុម កងអនុសេនាតូចទី៣ កងអនុសេនាទី២ វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១២៨	ព្រឹទ្ធសាលដេក	ស សុលី	អត្តលេខ២៤២១៩៨	ជំនួយការ កងពលតូចឡើងលេខ៣១
១២៩	ព្រឹទ្ធសាលដេក	កែវ ស្រីមុំ	អត្តលេខ១៨៦៩២១	បុគ្គលិកបម្រើការ វរសេនាតូចលេខ៣១១ កងពលតូច ឡើងលេខ៣១
១៣០	ព្រឹទ្ធសាលដេក	ផា សុវណ្ណារ៉ា	អត្តលេខ១៥៨០០១	ពេទ្យមធ្យម វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹក រងកោះកុង
១៣១	ព្រឹទ្ធសាលដេក	អ៊ិន អុន	អត្តលេខ១៥៧៩៨០	ជំនួយការបរិក្ខារ ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹក រងកោះកុង
១៣២	ព្រឹទ្ធសាលដេក	ប៊ុន វាសនា	អត្តលេខ២៣០៤៥៥	ជំនួយការការិយាល័យអភិវឌ្ឍន៍ តំបន់ប្រតិបត្តិការសឹក រងកោះកុង
១៣៣	ព្រឹទ្ធសាលដេក	តាំង ចន្ទ	អត្តលេខ២៤០៥៥៤	ជំនួយការបុគ្គលិក វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការ សឹករងកោះកុង
១៣៤	ព្រឹទ្ធសាលដេក	មុនី សុខដារ៉ា	អត្តលេខ១៨៧១៧៤	ជំនួយការប្រភពកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពត
១៣៥	ព្រឹទ្ធសាលដេក	នង ជួយ	អត្តលេខ០៦៥១០៨	នាយក្រុម១ កងអនុសេនាទី១ វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងកំពត
១៣៦	ព្រឹទ្ធសាលដេក	កែវ ជប់	អត្តលេខ១៣៥១៣២	បុគ្គលិកចលនូប្បត្តិ វរសេនាតូចលេខ២ តំបន់ ប្រតិបត្តិការសឹករងកំពត
១៣៧	ព្រឹទ្ធសាលដេក	ឈុន ណារ៉ាត់	អត្តលេខ២៤១៧៤៥	ជំនួយការការពារគីមីសាស្ត្រ តំបន់ប្រតិបត្តិការសឹករងកំពត
១៣៨	ព្រឹទ្ធសាលដេក	លួន ផាន់ឌី	អត្តលេខ២៤១៧០២	បុគ្គលិកពេទ្យ ផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការ សឹករងកំពត
១៣៩	ព្រឹទ្ធសាលដេក	ស្វាយ សារឿន	អត្តលេខ២៤១៧០៥	យុទ្ធជនតម្រូវការពារ តំបន់ប្រតិបត្តិការសឹករងកំពត
១៤០	ព្រឹទ្ធសាលដេក	ប៊ុន វិចិត្រ	អត្តលេខ២៤១៧២៥	ជំនួយការអប់រំ លេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពត
១៤១	ព្រឹទ្ធសាលដេក	ធឿន វិសី	អត្តលេខ២៤១៧២៤	ជំនួយការដឹកជញ្ជូន ការិយាល័យទី៤ តំបន់ប្រតិបត្តិការ សឹករងកំពត
១៤២	ព្រឹទ្ធសាលដេក	ធឿន វិសិដ្ឋ	អត្តលេខ២៤១៧២២	ជំនួយការដឹកជញ្ជូន ការិយាល័យទី៤ តំបន់ប្រតិបត្តិការ សឹករងកំពត
១៤៣	ព្រឹទ្ធសាលដេក	ផុក ទូច	អត្តលេខ១៤០៨៩០	ជំនួយការព័ត៌មាន ការិយាល័យទី២ តំបន់ប្រតិបត្តិការ សឹករងកំពត
១៤៤	ព្រឹទ្ធសាលដេក	កេត ប៊ុនធឿន	អត្តលេខ០៧៥៤៥១	មេបញ្ជាការរង កងអនុសេនាតូច វរសេនាតូចលេខ១៣ កងពលតូចឡើងលេខ៣១
១៤៥	ព្រឹទ្ធសាលដេក	ទេព យ៉ែម	អត្តលេខ២៤២២៥៦	បុគ្គលិកបម្រើការ កងពលតូចឡើងលេខ៣១

១៤៦	ព្រឹទ្ធសភា	ឌុយ វ៉ាវី	អត្តលេខ១៦៦៨២៥	មេបញ្ជាការរង កងអនុសេនាភូមិDKZ វរសេនាភូមិ លេខ៣១២ កងពលកូនច្រើរជើងលេខ៣១
១៤៧	ព្រឹទ្ធសភា	ញ៉ា ប៉ុនធឿន	អត្តលេខ២៤២២៥១	មេបញ្ជាការ កងអនុសេនាភូមិ វរសេនាភូមិលេខ ៣១៤ កងពលកូនច្រើរជើងលេខ៣១
១៤៨	ព្រឹទ្ធសភា	ជិន ធា	អត្តលេខ១៤០៧៧២	ជំនួយការបុគ្គលិក វរសេនាភូមិលេខ៣១៣ កងពល កូនច្រើរជើងលេខ៣១
១៤៩	ព្រឹទ្ធសភា	ស៊ឹម សុជាតិ	អត្តលេខ២៤០៤៤៧	ជំនួយការប្រតិបត្តិការសឹក តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥០	ព្រឹទ្ធសភា	ផង់ សិលា	អត្តលេខ២៤០៤៤៩	ពេទ្យបឋម ផ្នែកសឹករងបូទុមសាគរ តំបន់ប្រតិបត្តិការ សឹករងកោះកុង
១៥១	ព្រឹទ្ធសភា	ផាត វិចិត្រ	អត្តលេខ២៤០៥៦២	យុទ្ធជន កងអនុសេនាភូមិ១២,៧ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥២	ព្រឹទ្ធសភា	ហួន វ៉ានី	អត្តលេខ២០៧៣៥៩	យុទ្ធជន កងអនុសេនាភូមិ១១ កងអនុសេនាភូមិ១១ វរសេនាភូមិលេខ៣ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៣	ព្រឹទ្ធសភា	ម៉ោក ចាន់ថន	អត្តលេខ០៩៣៥៤៩	មេក្រុម១ កងអនុសេនាភូមិ៣ កងអនុសេនាភូមិ២ ផ្នែកសឹក រងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៤	ព្រឹទ្ធសភា	ធៀង ធៀង	អត្តលេខ២៤០៤២០	បុគ្គលិកប្រតិបត្តិការ កងអនុសេនាភូមិ២ កងអនុសេនាភូមិ២ ផ្នែកសឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៥	ព្រឹទ្ធសភា	សយ លុយ	អត្តលេខ២៤០៤៧៧	យុទ្ធជន កងអនុសេនាភូមិ២ កងអនុសេនាភូមិ២ ផ្នែក សឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៦	ព្រឹទ្ធសភា	យ៉ាន់ សី	អត្តលេខ២៤០៤៦២	មេក្រុម១ កងអនុសេនាភូមិ២ កងអនុសេនាភូមិ២ ផ្នែក សឹករងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៧	ព្រឹទ្ធសភា	ម៉ុំ ភារម្យ	អត្តលេខ២៤០៤៧១	មេក្រុម២ កងអនុសេនាភូមិ៣ កងអនុសេនាភូមិ២ ផ្នែកសឹក រងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៨	ព្រឹទ្ធសភា	ទី ឌីប៉ូ	អត្តលេខ២៤០៤៦៦	មេក្រុម២ កងអនុសេនាភូមិ៣ កងអនុសេនាភូមិ២ ផ្នែកសឹក រងមណ្ឌលសីមា តំបន់ប្រតិបត្តិការសឹករងកោះកុង
១៥៩	ព្រឹទ្ធសភា	ឡាន សុផី	អត្តលេខ២៤០៤៩៣	ជំនួយការបញ្ជូនសារ ផ្នែកបញ្ជូនសារ តំបន់ប្រតិបត្តិការ សឹករងកោះកុង
១៦០	ព្រឹទ្ធសភា	ចាន់ ប៊ុនចេង	អត្តលេខ២៤១៧៦៧	មេបញ្ជាការរង កងអនុសេនាភូមិ១១ កងអនុសេនាភូមិ៣ វរសេនាភូមិលេខ១ តំបន់ប្រតិបត្តិការសឹករងកោះកុង
១៦១	ពលបាលឯក	ឡែម លួន	អត្តលេខ២៤១៧៧៧	ជំនួយការភ័ស្តុភារ វរសេនាភូមិលេខ២ តំបន់ ប្រតិបត្តិការសឹករងកោះកុង
១៦២	ពលបាលឯក	ទ្រី ស៊ីសុវត្តិធា	អត្តលេខ២៤០៤៦៩	ជំនួយការបុគ្គលិក ការិយាល័យទី១ តំបន់ប្រតិបត្តិការ សឹករងកោះកុង
១៦៣	ពលបាលឯក	អិន អុន	អត្តលេខ១៥៧៩៨០	ជំនួយការបរិច្ចារ ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹក រងកោះកុង
១៦៤	ពលបាលឯក	កេត សៅឌី	អត្តលេខ០៧៣១៤៧	បុគ្គលិកបម្រើការិយាល័យទី៤ កងពលកូនច្រើរជើងលេខ៣១
១៦៥	ពលបាលឯក	សាត ណារិត	អត្តលេខ២៤២១៤៩	យុទ្ធជន កងអនុសេនាភូមិ កាំភ្លើងយន្ត វរសេនាភូមិលេខ ៣១២ កងពលកូនច្រើរជើងលេខ៣១
១៦៦	ពលបាលឯក	ងឿន ដែត	អត្តលេខ២៥២២៥៣	យុទ្ធជនកងអនុសេនាភូមិ៣ កងអនុសេនាភូមិ១ វរសេនាភូមិលេខ៣១២ កងពលកូនច្រើរជើងលេខ៣១
១៦៧	ពលបាលឯក	លាត គន្ធា	អត្តលេខ២៤២០០១	បុគ្គលិកបម្រើការ កងពលកូនច្រើរជើងលេខ៣១
១៦៨	ពលបាលឯក	ខាត់ ពុទ្ធិន	អត្តលេខ១៤២១៩៣	នាយក្រុម វរសេនាភូមិលេខ៣១៣ កងពលកូន ច្រើរជើងលេខ៣១

ហត្ថលេខា...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និងសមាជិកនៃគ្រូបង្វែរទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១៣ ខែ ត្រាវ័ន ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ✓





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤៣.សន្ត.ក្រ.តត



អនុក្រឹត្យ
ស្តីពីការទូលមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនកញ្ញា សែមមិនថា ថោននិន (Miss SAMANTHA TOWNEND) អនុប្រធានអង្គការលំនៅដ្ឋានសកល ដែលបានជួយកសាងអគារសិក្សា០១ខ្នង និងសមិទ្ធផលនានាមួយចំនួនទៀត នៅសាលាបឋមសិក្សាសាករ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាពេលកន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្លេងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤៤ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណ ថ្នាក់ **ធិបតី** ជា កិច្ចបញ្ជាមរណៈ ជូនចំពោះសពលោក **វ៉ែត សុវុទ្ធា** អតីតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ដែលកាលនោះរស់លោកជាមន្ត្រីរាជការសកម្មនិងស្នាក់នៅក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ហើយបានទទួលមរណភាព ដោយរោគាពាធ ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ៤ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - រដ្ឋមន្ត្រីក្រសួង និងមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** ជូនអង្គការ ហ្វឹសយូនីត ដែលបានផ្តល់ថវិកាសម្រាប់លាបថ្នាំអគារ និងរបងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នាពេលកន្លងមក ចំណាយអស់ទឹកប្រាក់សរុបចំនួន ១១៧ ៧២០ ដុល្លារអាមេរិក។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ១២

ថ្ងៃ ចន្ទ ៤ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤៦.អនក្រ.តក



អនុក្រឹត្យ
ស្តីពីការទូលមេធាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេធាយស្ថាបនាជាតិ ជូនមន្ត្រីរាជការ និងសប្បុរសជន ចំនួន៧រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជួយកសាងអគារសិក្សា០១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលមួយចំនួនទៀតនៅអនុវិទ្យាល័យស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-ឧកញ៉ា	តាន់	ឈុន	សប្បុរសជន
២-អ្នកស្រី	ចាន់	យក់នី	សប្បុរសជន
៣-លោកស្រី	វីរក្ស	វិដ្ឋតា	អនុប្រធាននាយកដ្ឋាន
៤-លោក	វីរក្ស	បរិញ្ញាពេជ្រ	អនុប្រធាននាយកដ្ឋាន
៥-លោក	ចាន់	សម្បត្តិ	សប្បុរសជន
៦-លោក	អាយ	ស៊ីសារុឌ្នន៍	សប្បុរសជន
៧-លោក	សូស	សិលា	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

95



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤ ៧៧ អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការផ្ទេរក្របខ័ណ្ឌ នាយកដ្ឋាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប

មាត្រា ១ : ផ្ទេរក្របខ័ណ្ឌ នាយកដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក **ឆៀង ណារ៉ុន** អគ្គលេខ ១៣៨៧១១ ជំនួយការ ឧទ្ធរណ៍យ រដ្ឋមន្ត្រីក្រសួងការពារជាតិ បច្ចុប្បន្នទៅបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៩ ខែ ៤ កក្កដា ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤៧ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរសក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅ របស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៩៨ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- និយ័តកម្មតម្លើងក្របខ័ណ្ឌនិងឋានន្តរស័ក្តិ-ថ្នាក់តាមអតីតភាពការងារ និងកម្រិតសញ្ញាប័ត្រ ដល់មន្ត្រីរាជការ ចំនួន ២៩ រូប របស់ក្រសួងចំនួន ០៧ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រុមការ និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម ដូចមានរាយនាមខាងក្រោម ៖

ក/ក្រសួងផែនការ

១- លោក ហ៊ឺ ណារ៉េន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ២
២- លោក កេវ៉ ឃីណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៣
៣- លោក ទុំ ឡឺន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៣
៤- លោក ស សាឡឺន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៣
៥- លោកស្រី ហ៊ឺន ឆានី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៣
៦- លោក កែវ ធីន	ពីអនុមន្ត្រី ថ្នាក់លេខ ២	មកជាមន្ត្រី ថ្នាក់លេខ ៣
៧- លោក ធីត ធីនណា	ពីអនុមន្ត្រី ថ្នាក់លេខ ២	មកជាមន្ត្រី ថ្នាក់លេខ ៣
៨- លោក សុខ ឃីនឡឺន	ពីអនុមន្ត្រី ថ្នាក់លេខ ២	មកជាមន្ត្រី ថ្នាក់លេខ ៣
៩- លោក យ៉ែម រន	ពីអនុមន្ត្រី ថ្នាក់លេខ ៣	មកជាមន្ត្រី ថ្នាក់លេខ ៤
១០- លោក សីង សារ៉ាត	ពីអនុមន្ត្រី ថ្នាក់លេខ ៣	មកជាមន្ត្រី ថ្នាក់លេខ ៤
១១- លោក ហួង ធី	ពីអនុមន្ត្រី ថ្នាក់លេខ ៣	មកជាមន្ត្រី ថ្នាក់លេខ ៤
១២- លោកស្រី អេង ធីធី	ពីអនុមន្ត្រី ថ្នាក់លេខ ៣	មកជាមន្ត្រី ថ្នាក់លេខ ៤

ខ/ក្រសួងព័ត៌មាន

- ១- លោក រៀង ថៃ ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ១
- ២- លោក ចាប វណ្ណី ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ២
- ៣- លោក កែវ ប័ណ្ណិ ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ១
- ៤- លោក ប៊ុន សៅវុត្តា ពីអនុមន្ត្រី ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ២
- ៥- លោកស្រី គី ស្រីគុប ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៦- លោក ឌី វិធី ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៧ មកជាក្រុមការ ថ្នាក់លេខ ៤
- ៧- លោក វិទ្យា វេនកាយ ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការ ថ្នាក់លេខ ៤

គ/ក្រសួងរ៉ែ និងថាមពល

- ១- លោក ឌាវ កាំចាយ ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការដើម្បី ថ្នាក់លេខ ៤
- ២- លោក គុន ឡែន ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការដើម្បី ថ្នាក់លេខ ៤
- ៣- លោក ឈន ខន្តិសុមគ្គី ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ មកជាក្រុមការដើម្បី ថ្នាក់លេខ ៤

ឃ/ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោក សោម សម្បត្តិ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៣ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បី ថ្នាក់លេខ ១

ង/ក្រសួងសាធារណការ និងដឹកជញ្ជូន

- ១- លោកស្រី សុខ ស្រីពេជ្រ ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ១០ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤

ច/ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ១- លោក លៅ វណ្ណា ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៥ មកជាមន្ត្រីបច្ចេកទេសមធ្យមដើម្បី ថ្នាក់លេខ ៤

ឆ/ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ១- លោក គឹម វេនលីម ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៣ មកជាមន្ត្រីបច្ចេកទេសមធ្យមដើម្បី ថ្នាក់លេខ ២
- ២- លោក ឌុន ឌីប ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៧ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤
- ៣- លោក គុន សុវណ្ណា ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៨ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤
- ៤- លោក ទេព សុផល ពីមន្ត្រីបច្ចេកទេសបឋម ថ្នាក់លេខ ៨ មកជាមន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤

មាត្រា ២ .- តម្កើងមានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ចំនួន ១៣២ រូប របស់ក្រសួង ចំនួន ០២ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់ក្រុងរដ្ឋបាល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ដូចមានរាយនាមខាងក្រោម ៖

ក/ក្រសួងព័ត៌មាន

១- ឯកឧត្តម នុន រាសី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២- លោក ជោ សុខុម	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣- លោក កំណ្លា ប៊ុនរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤- លោកស្រី ហួត ជារ៉ូ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៥- លោក គុន ចួន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦- លោក ចិន សុភា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧- លោកស្រី ប៊ុនផល សុផាណារី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨- លោក នុន ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៩- លោកស្រី ឌិត្យ កល្យាណី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១០- លោក ម៉ៅ ធីតារដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១១- លោក ឈុន សារ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១២- លោក ហែម ធីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៣- លោកស្រី ចាម ផាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៤- លោក ឈុន ភារា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៥- លោក ជេត យ៉ុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦- លោកស្រី យ៉ាន កល្យាណី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៧- លោក ធីន រិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨- លោក ស សុំណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩- លោក ម៉េត ពិសី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០- លោក ធីន វិសាល	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២១- លោក រស ឧត្តុ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២- លោក រស ឧត្តម	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣- លោកស្រី ធីន វិសាល	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤- លោកស្រី ចាន់ កែវ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥- លោក ម៉ុត មីវឫ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦- លោក ផល សំបូរ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧- លោក ហិល សំនៀង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

២៨- លោក ចាន់ គឹមសាន្ត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩- លោកស្រី ហ៊ឺ អេឡែន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០- លោក ចេង កិត្យា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣១- លោក ម៉ែន មរកត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣២- លោកស្រី នួន ម៉ាលី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៣- លោក សៀង សៀងពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៤- លោកស្រី កង សុវណ្ណនេត្រ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៥- លោក ឃ្មុំ ពៅ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៦- លោក គឹម សុភា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៧- លោក ហ៊ឺ ហៀក	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៨- លោក គីង ពុធារា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៣៩- លោកស្រី ខាត់ ទេវី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៤០- លោក សុខ សុតក្រា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៤១- លោក ជា សុផល	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៤២- លោក អ៊ូ ចំនាន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
១/ក្រសួងផែនការ		
១- លោកស្រី អេង សោភ័ណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២- លោកស្រី លឹម សុខលឹម	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣- លោក គង់ វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៤- លោក លឹម ធុត្តា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៥- លោក កែវ បុត្តា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦- លោក កង ស៊ីដាន់ណារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៧- លោក សុក សុទ្ធិរក្ស	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៨- លោកស្រី ប្រាស បូឡារី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៩- លោក អ៊ុក ធី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១០- លោក អ៊ូ ណុប	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១១- លោក ឃឹម សៅនិត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១២- លោក ជា ចាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៣- លោកស្រី ហាស ភ្លឺមណី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៤- លោកស្រី គឹម ច័ន្ទឡាខី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៥- លោក ម៉ុន ថា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

១៦- លោក នុត សុខសៅឡើន	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៧- លោកស្រី អ៊ឺម សុផា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៨- លោក អ៊ុន ជ័យ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៩- លោក ណុប សុផា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០- លោក មន្ត ច័ន្ទសារៈ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១- លោក ហិរិច សុវិទ្យា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២- លោក អ៊ុំ សុខា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៣- លោក លីម លីនេង	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៤- លោក សែម ស៊ីម៉ាសិត	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥- លោក ណាន សុភារា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦- លោក អ៊ុយ សាវ៉ន	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧- លោក ឌីន ធី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៨- លោក គឹម បន្ទាធី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩- លោក ពេជ ពោធិ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០- លោក សូ គូនៃរ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣១- លោក ម៉ុន ចាន់តារា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២- លោក ខួន ចាន់សារា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៣- លោកស្រី ឌីន្យ ណារ៉េត	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៤- លោក ជ័យ ណាត	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៥- លោក គង់ មុនី	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៦- លោកស្រី ម៉ែន សុភារា	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៧- លោកស្រី ឌុយ សុវណារី	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៨- លោក អ៊ុន ហុន	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩- លោក លី ជាវីន	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤០- លោក ហៀង ជារ៉ា	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤១- លោកស្រី ច័ន្ទ លក្ខិណា	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤២- លោកស្រី ជួន សេរីភ័ក្ត	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៣- លោក ជា គុន	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៤- លោក អ៊ុន សាវីន	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៥- លោក ឯម សំថា	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៦- លោកស្រី គួន វេជ្ជនី	ពីរមក្រសួង ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

៤៧- លោក ម៉ែម ធីនីរៈ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៨- លោក យ៉ែង ប្រុស	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៤៩- លោក អ៊ុន ធីនឿ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥០- លោកស្រី សុខ បន្ទីស៊ីន្ទន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៥១- លោក សេង សុវណ្ណាង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥២- លោក វ៉ាន់ ម៉ូលីកា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៣- លោកស្រី ស៊ី វ៉ាន់ណែត	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៤- លោកស្រី ហ៊ុន ផានី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៥- លោកស្រី ភាត សុជាតា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៦- លោកស្រី ឈុន លត្តិណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៧- លោក ឡេង ឃាន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៨- លោកស្រី ហាន ចរិយា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥៩- លោក លី ដាវីន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦០- លោក ឡុន ខេត	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦១- លោកស្រី ឡុន ណារ៉ែន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦២- លោក គង់ មុនីពិសិដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៣- លោក សាត រុន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៤- លោក ហ៊ុន ញញែម	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៥- លោក ស៊ិន សុទ្ធា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៦- លោក ជូ ម៉េងណេ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៧- លោក ហាង វាសនា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៨- លោក សាំង ជីវ៉ា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦៩- លោក លាង ហ្វុន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧០- លោក គ្រី សុភាព	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧១- លោកស្រី សុខ សុវណ្ណាង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧២- លោក រ៉េម សំបុន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧៣- លោក ទូ ឥរុណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧៤- លោក ម៉ុក សេង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧៥- លោកស្រី ណាំ មុច្ឆា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧៦- លោក ម៉ាន់ វ៉ាតុប	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៧៧- លោក ហាង វាសនា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤

៧៨- លោកស្រី ត្រីវិទ សុខអូន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៧៩- លោក ស៊ាង រិទ្ធី	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨០- លោក ហេង ឧត្តម	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨១- លោក អ៊ឹម សុខឡេង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨២- លោក បេត ណារ៉ា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៣- លោក កាន់ សារិ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៤- លោកស្រី ម៉ា សុមាធីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៥- លោក ច័ន្ទ បូរាណ	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៦- លោកស្រី ម៉ែន បរិបូណ៌	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៧- លោកស្រី លោវ ចិន្ដា	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៨- លោកស្រី ចាន់ ប៊ុនធីន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៨៩- លោក ជួន ចាន់ថន	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤
៩០- លោក ស៊ុន ប៊ុនរ៉េង	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមត្តិ ថ្នាក់លេខ ៤

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងដីនិងថាមពល រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ កើត ខែ ៧២៧១ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧២៧១ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៥៤ ស.ណ

សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែមសមាជិក សមាជិកាក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិក សមាជិកាក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង ដូចមានសមាសភាពខាងក្រោម៖

- ១. ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ២. ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៣. ឯកឧត្តម សុខ សារេត ទីប្រឹក្សា និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៤. លោកជំទាវ វី សាឌី ទីប្រឹក្សា និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៥. លោកឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៦. លោកឧត្តមសេនីយ៍ទោ ពោង ឈង សមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៧. លោកឧត្តមសេនីយ៍ទោ មាន កុត្តរា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៨. លោកឧត្តមសេនីយ៍ទោ យិត ភិរៈ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៩. លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ១០. លោកឧត្តមសេនីយ៍ទោ ជ្រិន ហាច អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សមាជិក
- ១១. លោកឧត្តមសេនីយ៍ទោ ប៊ី ណាស៊ី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក

- ១២. លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៣. លោកឧត្តមសេនីយ៍ទោ ជ័យ វិទ្ធី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៤. លោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៥. លោកឧត្តមសេនីយ៍ទោ ខាន់ លីណា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៦. លោកឧត្តមសេនីយ៍ទោ គាន់ គុណតារា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៧. លោកឧត្តមសេនីយ៍ទោ ម៉ា សំណាង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៨. លោកឧត្តមសេនីយ៍ទោ មួង ឫទ្ធី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ១៩. លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២០. លោកឧត្តមសេនីយ៍ទោ អ៊ូច ទូច អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២១. លោកឧត្តមសេនីយ៍ទោ ជុត សាម៉ុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២២. លោកឧត្តមសេនីយ៍ត្រី គេង ប៊ុនប៊ុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក

- ២៣. លោកឧត្តមសេនីយ៍ត្រី ហ៊ុន ដុល្លា មន្ត្រីនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង
ផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ២៤. លោកឧត្តមសេនីយ៍ត្រី វណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២៥. លោកឧត្តមសេនីយ៍ត្រី កែវ ហុកលី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២៦. លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២៧. លោកឧត្តមសេនីយ៍ត្រី ភូ សុផល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២៨. លោកវរសេនីយ៍ឯក ទុន វ៉ានី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ២៩. លោកវរសេនីយ៍ឯក ចាន់ វាសនា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣០. លោកវរសេនីយ៍ឯក គុង សុផល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣១. លោកស្រីវរសេនីយ៍ឯក ឡុង ធារី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣២. លោកវរសេនីយ៍ឯក លឹម ហុងសេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣៣. លោកវរសេនីយ៍ទោ ភឹម វិសាល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក

- ៣៤. លោកវេសេនីយ៍ទោ ហ៊ុយ សុងហាក់ អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣៥. លោកវេសេនីយ៍ទោ សុខ ឡុងឌី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣៦. លោកវេសេនីយ៍ទោ ជួ ផល្លីឌីន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣៧. លោកអនុវេសេនីយ៍ឯក ហេង វិទ្ធី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
ក្រសួងមហាផ្ទៃ សមាជិក
- ៣៨. លោកវេសេនីយ៍ឯក អិន លុច នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៣៩. លោកវេសេនីយ៍ឯក គង់ សារុន នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៤០. លោកវេសេនីយ៍ទោ អាន ចន្ទិកា នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៤១. លោកវេសេនីយ៍ទោ ត្រា ប៊ុណ្ណារិទ្ធ នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៤២. លោកវេសេនីយ៍ទោ ផាត់ សម្ពុស្ស នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក
- ៤៣. លោកវេសេនីយ៍ទោ ឡុង កញ្ញារិទ្ធ នាយការិយាល័យនៃលេខាធិការដ្ឋាន
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល
ក្លែងក្លាយ ក្រសួងមហាផ្ទៃ សមាជិក

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកោះកុង និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ១៥ កើត ខែ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៩៩០.....សហវ ១២៧

ប្រកាស
ស្តីពី

ការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- បានឃើញអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម

ទំព័រ ១ នៃ ៦

- បានឃើញប្រកាសលេខ ១៤៧ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១១៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការកំណត់មុខទំនិញដែលត្រូវ លើកលែងពន្ធ និងអាករ
- បានឃើញប្រកាសលេខ ១០៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងទំនិញដែលត្រូវ បានលើកលែងពន្ធ និងអាករ
- យោងតាមសំណូមពរការងារចាំបាច់

សម្រេច

ប្រការ ១.-

ប្រកាសនេះ មានគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ប្រការ ២.-

ប្រកាសនេះ មានគោលដៅកំណត់លក្ខខណ្ឌ ទម្រង់ នីតិវិធី យន្តការនៃការផ្តល់ និងការតាមដានត្រួតពិនិត្យ ការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ប្រការ ៣.-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ដែលមិនប៉ះពាល់ ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន ដូចខាងក្រោម៖

១. សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត។
២. ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម។
៣. ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ។
៤. កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ។
៥. កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យ ទេសចរណ៍។
៦. កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបន្តុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៧. ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។
៨. អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។



ប្រការ ៤.-

ក្នុងគោលដៅនៃប្រកាសនេះ វាក្យស័ព្ទ៖

១. ពាក្យ “សហគ្រាសធុនតូច” និង “សហគ្រាសធុនមធ្យម” សំដៅដល់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដូចមានចែងក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព។
២. ពាក្យ “សម្ភារបរិក្ខារផលិតកម្ម” សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះ មិនអាចបំប្លែងបានដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។
៣. ពាក្យ “សម្ភារសាងសង់” សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុងនៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
៤. ពាក្យ “ធាតុចូលផលិតកម្ម” សំដៅដល់ទំនិញ រួមបញ្ចូលទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាល សម្រេច និងសម្ភារបន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបានបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញនៅក្នុងកិច្ចដំណើរការផលិតកម្ម មិនឱ្យហួសរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីបាននាំចូល។
៥. សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម មិនរាប់បញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលតេលសិលា និងសម្ភារបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។
៦. ពាក្យ “សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត” សំដៅដល់សហគ្រាសដែលធ្វើការផលិតនិងផ្គត់ផ្គង់ទឹកស្អាត សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅ ឬការប្រកបអាជីវកម្ម ដោយមិនរាប់បញ្ចូលនូវសហគ្រាសផលិតទឹកសម្រាប់ទទួលបានគ្រប់ប្រភេទ។
៧. ពាក្យ “សហគ្រាសបម្រើឱ្យការនាំចេញ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលបានលក់ ឬផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញ ឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។
៨. ពាក្យ “សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលផលិតផលរបស់ខ្លួន ត្រូវបានផ្គត់ផ្គង់ដល់សហគ្រាសនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលនាំចូល។
៩. ពាក្យ “សហគ្រាសបម្រើតម្រូវការក្នុងស្រុក” សំដៅដល់សហគ្រាសធុនតូចនិងមធ្យម ដែលមិនបម្រើឱ្យការនាំចេញ។
១០. ពាក្យ “ពន្ធគយ” សំដៅដល់ពន្ធនាំចូលដែលត្រូវយកលើទំនិញស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយ ដោយមិនរាប់បញ្ចូលនូវអាករពិសេស អាករលើតម្លៃបន្ថែម កម្រៃ ឬបន្ទុកផ្សេងទៀត។

ប្រការ ៥.-

ការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដូចមានចែងក្នុងប្រកាសនេះ ត្រូវអនុវត្តដូចខាងក្រោម៖

- ១. សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត៖ ត្រូវបានទទួលប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើឱ្យការនាំចេញ។
- ២. សហគ្រាសបម្រើឱ្យការនាំចេញ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះ ត្រូវបានកែច្នៃហើយមិនបាននាំចេញ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្ម នាពេលនាំចូល ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីតយ។
- ៣. សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់ផលិតផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ។ ក្នុងករណីធាតុចូលផលិតកម្មរបស់សហគ្រាសប្រភេទនេះត្រូវបានកែច្នៃ ហើយមិនបានផ្គត់ផ្គង់ដល់សហគ្រាសបម្រើឱ្យការនាំចេញ ឬមិនបាននាំចេញដោយផ្ទាល់ ត្រូវបំពេញកាតព្វកិច្ចពន្ធឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
- ៤. សហគ្រាសបម្រើតម្រូវការក្នុងស្រុក៖ ត្រូវបានលើកលែងពន្ធគយ តែលើសម្ភារបរិក្ខារផលិតកម្ម និងសម្ភារសាងសង់។ ក្នុងករណីសហគ្រាសប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលផលិតដោយផ្ទាល់ បរិមាណធាតុចូលផលិតកម្មដែលបានបង់ពន្ធគយរួចយកទៅបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះ ត្រូវទទួលបានការលើកលែងពន្ធគយ ក្រោយពីការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីតយ។
- ៥. ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន៖ ត្រូវបានលើកលែងពន្ធគយ លើសម្ភារបរិក្ខារសម្រាប់ដំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនានុវត្តន៍។
- ៦. អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម៖ ត្រូវបានទទួលបានប្រព្រឹត្តកម្មលើកលែងពន្ធគយដូចនឹងសហគ្រាសបម្រើតម្រូវការក្នុងស្រុក។

ប្រការ ៦.-

ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យម ត្រូវដាក់ពាក្យសុំការលើកទឹកចិត្តផ្នែកគយ និងអមភ្ជាប់នូវឯកសារមួយចំនួន មកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមទម្រង់ជាក្រដាស ឬអេឡិចត្រូនិច ដូចមានកំណត់នៅក្នុងឧបសម្ព័ន្ធទី (១) នៃប្រកាសនេះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចបដិសេធទទួលយកពាក្យសុំ និងជូនដំណឹងទៅអ្នកដាក់ពាក្យសុំវិញប្រសិនបើសហគ្រាសធុនតូចនិងមធ្យមនោះ មិនស្ថិតក្នុងវិស័យអាទិភាពតាមបញ្ញត្តិប្រការ ៣ នៃប្រកាសនេះ និង/ឬប្រសិនបើអ្នកដាក់ពាក្យសុំមិនបានផ្តល់ឯកសារគ្រប់គ្រាន់។

បន្ទាប់ពីទទួលយកពាក្យសុំ ការសម្រេចលើការផ្តល់ការលើកលែងពន្ធគយ ត្រូវធ្វើឡើងក្នុងរយៈពេល ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ទម្រង់នៃសេចក្តីសម្រេចផ្តល់ការលើកទឹកចិត្តពន្ធគយ មានកំណត់នៅក្នុងឧបសម្ព័ន្ធ (២) នៃប្រកាសនេះ។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចពន្យារពេលក្នុងការផ្តល់សេចក្តីសម្រេចនេះ។



ប្រការ ៧._

បន្ទាប់ពីទទួលបានការសម្រេចឯកភាពផ្តល់ការលើកលែងពន្ធគយលើបញ្ជីមេមុខទំនិញ សហគ្រាសធុនតូចនិងមធ្យម អាចបំពេញបែបបទបញ្ជាទំនិញពីគយ តាមលក្ខខណ្ឌដូចខាងក្រោម៖

ក- ករណីការនាំចូលតាមមាត់ច្រកតែមួយ៖ ត្រូវបំពេញបែបបទបញ្ជាទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយពុំតម្រូវឱ្យមានលិខិតអនុញ្ញាតគយឡើយ

ខ- ករណីការនាំចូលតាមមាត់ច្រកលើសពីមួយ នៅក្នុងសាខាគយនិងរដ្ឋាករតែមួយ៖ ត្រូវបំពេញបែបបទបញ្ជាទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយសាខាគយនិងរដ្ឋាករនោះ

គ- ករណីការនាំចូលផ្សេងពីចំណុច “ក” និង “ខ” នៃប្រការនេះ ៖ ត្រូវបំពេញបែបបទបញ្ជាទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយត្រូវមានលិខិតអនុញ្ញាតនាំចូលដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រការ ៨._

សហគ្រាសធុនតូចនិងមធ្យមដែលបានទទួលការលើកទឹកចិត្ត មានកាតព្វកិច្ចរក្សាឯកសារ បញ្ជីគណនេយ្យកំណត់ត្រា និងព័ត៌មានផ្សេងទៀត រាប់បញ្ចូលទាំងព័ត៌មានជាទម្រង់អេឡិចត្រូនិក ពាក់ព័ន្ធនឹងការនាំចូល-នាំចេញនិងកិច្ចប្រតិបត្តិការអាជីវកម្មនិងផលិតកម្ម តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ការលក់ ជួល ផ្ទេរ ឬបង្វែរទៅប្រើប្រាស់ផ្សេងពីគោលដៅនៃការលើកទឹកចិត្ត ឬបោះបង់ចោលនូវទំនិញដែលទទួលបានការលើកលែងពន្ធគយ សហគ្រាសធុនតូចនិងមធ្យម ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៩._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចចុះត្រួតពិនិត្យអនុលោមភាពនៃការប្រើប្រាស់មុខទំនិញដែលទទួលបានការលើកលែងពន្ធគយ ព្រមទាំងប្រតិបត្តិការអាជីវកម្មនិងផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម តាមបទប្បញ្ញត្តិជាធរមាន។

ប្រការ ១០._

ករណីរកឃើញការរំលោភបំពានលើកថាខ័ណ្ឌទី ២ ក្នុងប្រការ ៨ នៃប្រកាសនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតជាធរមាន សហគ្រាសធុនតូចនិងមធ្យម ត្រូវរងទោសទណ្ឌតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ១១._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចចេញសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងការអនុវត្ត ឬកែសម្រួលខ្លឹមសារឧបសម្ព័ន្ធ នៃប្រកាសនេះ តាមតម្រូវការចាំបាច់។



ប្រការ ១២._

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការលើកទឹកចិត្ត ផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម ប្រចាំត្រីមាស ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ១៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ១៤._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គាធិការ និងប្រធានអង្គភាពពាក់ព័ន្ធនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហគ្រាសធុនតូចនិងមធ្យម ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធហ្នូរ ១០ ខែ ឧសភា ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតលោក ហ៊ុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ១៤ "ដើម្បីអនុវត្ត"
- សភាពាណិជ្ជកម្មកម្ពុជា "ដើម្បីសហការផ្សព្វផ្សាយ"
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ឧបសម្ព័ន្ធទី (១) ការស្រុះស្រួលលើកទឹកចិត្តផ្នែកកម្មសម្រាប់សហគ្រាសបុរេកម្មនិងមធ្យម
 នៃប្រកាសលេខ ១៧៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកកម្ម
 សម្រាប់សហគ្រាសបុរេកម្មនិងមធ្យម

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការស្រុះស្រួលលើកទឹកចិត្តផ្នែកកម្មសម្រាប់សហគ្រាសបុរេកម្មនិងមធ្យម

I- ព័ត៌មានទូទៅ

១- អំពីសហគ្រាស៖

- ឈ្មោះសហគ្រាសជាអក្សរខ្មែរ៖
- ឈ្មោះសហគ្រាសជាអក្សរឡាតាំង៖
- លេខវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ៖
- អាសយដ្ឋាន៖
- ទូរស័ព្ទ៖ អ៊ីមែល (បើមាន) ៖

២- អំពីម្ចាស់សហគ្រាស៖

ល.រ	ឈ្មោះ	ភេទ	ថ្ងៃខែឆ្នាំកំណើត	សញ្ជាតិ	ភាគហ៊ុន (%)

II- ការស្រុះស្រួលលើកទឹកចិត្តផ្នែកពន្ធកម្ម

១- អំពីអ្នកដាក់ពាក្យស្រុះស្រួល៖

- ឈ្មោះ៖ ភេទ៖ តួនាទីក្នុងសហគ្រាស៖
- ទូរស័ព្ទ៖ អ៊ីមែល៖
- អាសយដ្ឋាន៖
- លិខិតប្រគល់សិទ្ធិ (បើគ្មានតួនាទីក្នុងសហគ្រាស) ៖ លេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....

២- អំពីវិស័យអាជីវកម្ម (អាចគូសលើសពីមួយ)៖

- (១) សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត
- (២) ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម
- (៣) ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ
- (៤) កម្មន្តសាលាផលិតទំនិញបម្រើឱ្យការនាំចេញ
- (៥) កម្មន្តសាលាផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
- (៦) កម្មន្តសាលាផលិតនូវផលិតផលសម្រេច ឬពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្កើតដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលាដទៃ
- (៧) ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍
- (៨) អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសបុរេកម្មនិងមធ្យម

៣- អំពីសកម្មភាពផលិតកម្ម និងផលិតកម្ម៖

- ប្រភេទសកម្មភាព (អាចគូសលើសពីមួយ) ៖
 - (១) សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត
 - (២) សហគ្រាសបម្រើឱ្យការនាំចេញ
 - (៣) សហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ
 - (៤) សហគ្រាសបម្រើតម្រូវការក្នុងស្រុក
 - (៥) អ្នកស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន
 - (៦) អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសតុនតូចនិងមធ្យម
- ផលរបរប្រចាំឆ្នាំ ៖..... លានរៀល និងចំនួននិយោជិត ៖..... នាក់
- តម្លៃសម្ភារបរិក្ខារផលិតកម្មមានស្រាប់ ៖..... លានរៀល (សូមបំពេញតារាងលេខ ១)
- ទំហំដីធ្លីមានស្រាប់ ៖..... ម^២ និងទំហំសំណង់មានស្រាប់ ៖..... ម^២
- ទំហំតម្រូវការសំណង់បន្ថែម (បើមាន) ៖..... ម^២
- ចំនួនសហគ្រាសក្នុងតំបន់ប្រមូលផ្តុំ (បើប្រភេទសកម្មភាពទី៦) ៖ សហគ្រាស
- ព័ត៌មានស្តីពីផលិតផល (សូមរំលង បើប្រភេទសកម្មភាពទី៥ និងទី៦) ៖

ល.រ	បរិយាយផលិតផល	ឯកតា	សមត្ថភាពប្រចាំឆ្នាំ		ទីផ្សារ	
			បរិមាណ	តម្លៃ (លានរៀល)	ក្នុងស្រុក (%)	នាំចេញ (%)

៤- អំពីបញ្ជីមេមូលដ្ឋាន៖

- តម្រូវការសម្ភារបរិក្ខារផលិតកម្មប្រចាំឆ្នាំ ៖..... លានរៀល (សូមបំពេញតារាងលេខ ២)
- តម្រូវការធាតុចូលផលិតកម្មប្រចាំឆ្នាំ ៖..... លានរៀល (សូមបំពេញតារាងលេខ ៣)
- តម្រូវការសម្ភារសំណង់ (បើមាន) ៖..... លានរៀល (សូមបំពេញតារាងលេខ ៤)

III- ឯកសារភ្ជាប់ និងការវិភាគអន្តរកាល

១- ឯកសារភ្ជាប់ (សូមភ្ជាប់មកជាមួយនូវច្បាប់ចម្លងដែលមានបោះត្រាសហគ្រាស) ៖

- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម- អតប)..... ០១ ច្បាប់
- ប័ណ្ណពន្ធពិនិច្ឆ័យចុងក្រោយបង្អស់..... ០១ ច្បាប់
- លក្ខន្តិកៈរបស់សហគ្រាស ០១ ច្បាប់
- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនិងផលិតកម្ម និងលិខិតអនុញ្ញាតសាងសង់..... ០១ ច្បាប់
- កិច្ចសន្យាជួល ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៃទីតាំងធ្វើអាជីវកម្មនិងផលិតកម្ម..... ០១ ច្បាប់
- ប្លង់សំណង់លម្អិត និងលិខិតអនុញ្ញាតសាងសង់ (បើមានតម្រូវការសំណង់បន្ថែម) ០១ ច្បាប់
- អត្តសញ្ញាណប័ណ្ណ ឬឯកសារប្រហាក់ប្រហែលរបស់ម្ចាស់សហគ្រាស និង/ឬអ្នកដាក់ពាក្យសុំ..... ០១ ច្បាប់



២- ការវិនិច្ឆ័យ៖

- ព័ត៌មានខាងលើ គឺពិតជាត្រឹមត្រូវ ដោយមិនមានចេតនាភ្លេងបន្លំឡើយ។
- សំណើសុំនេះ មិនស្ថិតក្នុងវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន។
- យល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីបានរំលោភបំពានលើលក្ខខណ្ឌនានានៃការលើកទឹកចិត្តផ្នែកគយ ដែលមានចែងនៅក្នុងប្រកាសលេខ ៥៤០ អនក. ចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ថ្ងៃ.....ខែ.....ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១៩

អ្នកដាក់ពាក្យសុំ
(ហត្ថលេខា ឈ្មោះ និងត្រាសហត្រាស)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងលេខ ១

បញ្ជីសម្ភារបរិក្ខារផលិតកម្មមានត្រូវ
របស់សហគ្រាស.....

ល.រ	បរិយាយមុខទំនិញ	ឯកតា	បរិមាណ	តម្លៃឯកតា (៛)	តម្លៃសរុប (៛)	ប្រភព	
						ក្នុងស្រុក (%)	នាំចូល (%)
សរុប							

ថ្ងៃ.....ខែ.....ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១៩

អ្នកដាក់ពាក្យសុំ
(ហត្ថលេខា ឈ្មោះ និងត្រាសហត្រាស)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងលេខ ២

តម្រូវការសម្ភារបរិក្ខារដំលិតកម្មប្រចាំឆ្នាំ.....
របស់សហគ្រាស.....

ល.រ	បរិយាយមុខទំនិញ	ឯកតា	បរិមាណ	តម្លៃឯកតា (៛)	តម្លៃសរុប (៛)	ប្រភព	
						ក្នុងស្រុក (%)	នាំចូល (%)
សរុប							

ថ្ងៃ.....ខែ.....ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១៩
អ្នកដាក់ពាក្យសុំ
(ហត្ថលេខា ឈ្មោះ និងត្រាសហត្រាស)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងលេខ ៣

តម្រូវការអាត្មចូលផលវិភាគមួយឆ្នាំ.....
របស់សហគ្រាស.....

ល.រ	បរិយាយមុខទំនិញ	ឯកតា	បរិមាណ	តម្លៃឯកតា (ៗ)	តម្លៃសរុប (ៗ)	ប្រភព	
						ក្នុងស្រុក (%)	នាំចូល (%)
សរុប							

ថ្ងៃ.....ខែ.....ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
.....ថ្ងៃទី.....ខែ.....ឆ្នាំ២០១៩
អ្នកដាក់ពាក្យសុំ
(ហត្ថលេខា ឈ្មោះ និងត្រាសហត្រាស)

ឧបសម្ព័ន្ធទី (២) នៃម្រងសេចក្តីសម្រេចលើពាក្យសុំការលើកទឹកចិត្តផ្នែកគយ

សម្រាប់សហគ្រាសធុនតូចនិងមធ្យម

នៃប្រកាសលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០១៩ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកគយ
សម្រាប់សហគ្រាសធុនតូចនិងមធ្យម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លេខៈ..... អគរ

ថ្ងៃ.....ខែ..... ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី.....ខែ..... ឆ្នាំ២០១៩

ជម្រាបជូន

លោក/លោកស្រី ប្រធាន

សហគ្រាស	
អាសយដ្ឋាន	
លេខ អ.ត.ប	
ប្រភេទវិស័យអាទិភាព	
ប្រភេទសកម្មភាព	

- កម្មវត្ថុ** ÷ ការសម្រេចលើពាក្យសុំការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
- យោង** ÷ - អនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយ
សម្រាប់សហគ្រាសធុនតូចនិងមធ្យម
- ប្រកាសលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០១៩ ស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែក
គយសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- ពាក្យសុំការលើកទឹកចិត្តផ្នែកគយរបស់សហគ្រាស..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០១៩។

ផ្តល់ជូន តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក/លោកស្រីប្រធានសហគ្រាស.....
ប្រាប់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេច **ផ្តល់ជូនការលើកទឹកចិត្តពន្ធគយ** ដោយអនុញ្ញាតឱ្យ
សហគ្រាសអាចធ្វើការនាំចូលនូវមុខទំនិញក្នុងបញ្ជីមេដូចមានជូនភ្ជាប់ជាមួយនេះ ដោយពន្ធនាំចូលជាបន្តករបស់រដ្ឋ។

ផ្តល់ជូន តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោក/លោកស្រីប្រធានសហគ្រាស.....
ប្រាប់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេច **មិនផ្តល់ជូនការលើកទឹកចិត្តពន្ធគយ** ដោយសារសហគ្រាស
..... ។

អាស្រ័យហេតុនេះ សូមលោក/លោកស្រីប្រធានសហគ្រាស ជ្រាបជាផ្លូវការតាមការគួរ។
សូមលោក/លោកស្រីប្រធានសហគ្រាស ទទួលនូវការរាប់អានពីខ្ញុំ

ប្រតិភូរាជរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី

ចម្លងជូន
- គ្រប់អង្គភាពគយនិងរដ្ឋាករពាក់ព័ន្ធ
“ដើម្បីមុខការ”
- ឯកសារ-កាលប្បវត្តិ



តារាងបញ្ជីបេក្ខជនបោះឆ្នោតឱ្យគណបក្សសមរង្ស៊ី

(អមភ្ជាប់លិខិតលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា)

១- ឈ្មោះសហគ្រាស ÷.....

លេខ អ. ត. ប ÷.....

ល.រ	បរិយាយបេក្ខជនបោះឆ្នោត	លេខកូដ បោះឆ្នោត	ឯកតា	បរិមាណ	តម្លៃឯកតា	តម្លៃសរុប	ផ្សេងៗ
I-	សម្ភារបរិក្ខារផលិតកម្ម						
1							
2							
3							
II-	ធាតុចូលផលិតកម្ម						
1							
2							
3							
III-	សម្ភារសំណង់						
1							
2							
3							
សរុប (I+II+III)							

- ២- មាត់ច្រកនាំចូល ÷ -(១)មាត់ច្រកតែមួយ
-(២)មាត់ច្រកលើសពីមួយ នៅក្នុងសាខាគយនិងរដ្ឋាករតែមួយ
-(៣)ផ្សេងពីចំណុច (១) និង (២)

៣- លេខរបបគយ ÷

៤- សុពលភាព ÷ ចាប់ថ្ងៃទី.....ខែ.....ឆ្នាំ..... ដល់ថ្ងៃទី.....ខែ.....ឆ្នាំ.....

ថ្ងៃ.....ខែ.....ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០១៩

ប្រតិភូរាជរដ្ឋាភិបាល

នាយកបច្ចេកទេសគយនិងរដ្ឋាករកម្ពុជា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ០៧៧ អនក្រ.បក ២០១៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ពុធ... ៧ ខែ... មិថុនា... ឆ្នាំច សិរីទិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ២៧... ខែ... កញ្ញា... ឆ្នាំ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន បាន ស៊ីន ហៅហ្វល ប្រជាក់ស៍

ស ៤ ប្រ ថ

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន បាន ស៊ីន ហៅហ្វល ប្រជាក់ស៍ (CAMBODIAN CHAN SHIN HOUSEHOLD PRODUCTS CO., LTD.) តំណាងដោយ លោក GUO GEZHONG បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ភូមិព្រឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ)។



ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយវឌ្ឍនភាពក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតស្បែកជើង ខេមបូឌាន បាន ស៊ីន ហៅហូល ប្រដាក់ស " .

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយវឌ្ឍនភាពរបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ៩៨៤ ឧប.កឧ.ប្រក. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហន សុតា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
- អង្គការរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
- រដ្ឋបាលឃុំបិតត្រាំង និងឃុំរាម
- រដ្ឋបាលស្រុកព្រៃនប់
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០៣៧/២៧.កក.ប្រក.សប

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ៣៧... ខែ... ២០១៩... ឆ្នាំ... ស.វ. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ២៧... ខែ... ឆ្នាំ... ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ដាប់ប៊ែលយូ.អ៊ី.ជី.ស៊ី មេនុហ្វេកទ័រីង លីមីតធីត

ស ៤ ប្រ ថ

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ដាប់ប៊ែលយូ.អ៊ី.ជី.ស៊ី មេនុហ្វេកទ័រីង លីមីតធីត (W.E.G.C MANUFACTURING LIMITED.) តំណាងដោយ លោក ERIC, MARIE THIBAUT TAVERNIER បង្កើតរោងចក្រផលិតកាបូប, ស្រោមដៃកីឡា, មួកកីឡា, ប្រអប់ និងគ្រោងវ៉ែនតា ដែលមានទីតាំងស្ថិតនៅ មណ្ឌល១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។



ឈ្មោះផលិតផល	លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- កាបូប	១៥១២
២-ស្រោមដៃកីឡា និងមួកកីឡា	៣២៣០
៣-ប្រអប់ (Spectacle Box)	២២២០
៤- គ្រោងវ៉ែនតា (Spectacle Frame)	៣២៩០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូប, ស្រោមដៃកីឡា, មួកកីឡា, ប្រអប់ និងគ្រោងវ៉ែនតា ដាប់បិទលយូ.អ៊ី.ជី.ស៊ី មេនូហ្វេកទ័រ លីមីតធីត " "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ៥២០ ឧស.កឧ.ប្រក.០៩ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បន្ថែម៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងកម្មលំដកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តព្រះសីហនុ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
 - រដ្ឋបាលក្រុងព្រះសីហនុ
 - រដ្ឋបាលសង្កាត់លេខ១
 - “ដើម្បីជូនជ្រាប”
 - ដួងប្រការ១៥ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហួន សុភា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៧២១៧... ២០១៩

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃពុធ ១៧ ត្រូវ ខែ ០៧ ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ៧ ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៣៩៨០/១៨ គ.វ.ក ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងបន្លំស្បែកជើង ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន មីលេនៀម ផ្លាស្ទិក អេន មេចល ប្រដាក់ ឯ.ក

ស ៤ រ ២ ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន មីលេនៀម ផ្លាស្ទិក អេន មេចល ប្រដាក់ ឯ.ក (MILLENNIUM PLASTIC AND METAL PRODUCTS CO., LTD.) តំណាងដោយ លោក HSU, CHUN-HAO បង្កើតរោងចក្រ ផលិតគ្រឿងបន្លំស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិអង្គរោង ឃុំមហាប្រសិទ្ធិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។



ឈ្មោះផលិតផល
គ្រឿងបន្លំស្បែកជើង

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ឈ្មោះទោចម្រុះ " រោងចក្រផលិតគ្រឿងបន្លំស្បែកជើង មីលេនៀម ផ្លាស្ទិក អេន មេថល ប្រដាក់ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងស្ថិតិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
វណ្ណ ខារិន

ហាន សុភា

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - រដ្ឋបាលស្រុកគងពិសី
 - រដ្ឋបាលឃុំមហាប្ញស្សី
 - "ដើម្បីជូនគ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០៧២ អនក្រ.បក ០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃចេញផ្សាយ... ខែ... ឆ្នាំ... សំរេច សំរេច ៧.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៩


ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ២១២/១៩ គ.វ.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សុំកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ជិន បាវ លី (ខេមបូឌា) ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជិន បាវ លី (ខេមបូឌា) ឯ.ក (JIN BAO LI (CAMBODIA) CO., LTD.) តំណាងដោយ លោក YANG, YANQIU បង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សុំកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
កាបូប និងគ្រឿងបន្សុំកាបូបគ្រប់ប្រភេទ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូប និងគ្រឿងបន្សុំកាបូបគ្រប់ប្រភេទ ជីន បាវ លី (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



[Handwritten signature]

៩

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

មាន សុភា

- អង្គជំនុំជម្រះ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់កន្ទោក
- “ដើម្បីជនប្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

៩



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៧៧៧ រកម/០៦១៨/០១២

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃព្រហស្បតិ៍ ១៧ ខែ ០៧ ឆ្នាំ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៤០២២/១៨ គ.វ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ជា រួយ ហ្វេង (ខេមបូឌា) លេខ្នើវ ឯ.ក

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជា រួយ ហ្វេង (ខេមបូឌា) លេខ្នើវ ឯ.ក (JIE RUI FENG (CAMBODIA) LEATHER CO., LTD.) តំណាងដោយ លោក WANG ZHAOQUN បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រៃជ័យ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

(Handwritten signature)



ឈ្មោះផលិតផល

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

កាបូបគ្រប់ប្រភេទ

១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ជា រយ ហ្វេង (ខេមបូឌា) លេខីរេ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហាន សុភា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- រដ្ឋបាលស្រុកអង្គស្នួល
- រដ្ឋបាលឃុំទួលព្រៃជ
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០៧៤ ក្រ.កេ.ក. ប្រក.០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃពុធហស្សុត ០៩ ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៣៧១៩/១៨ គ.វ.ក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រុមហ៊ុនអាយរិច ហ្វេកទ័រី (ខេមបូឌា) ឯ.ក

ស ម ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អាយរិច ហ្វេកទ័រី (ខេមបូឌា) ឯ.ក (IREACH FACTORY (CAMBODIA) CO., LTD.) តំណាងដោយ លោក TONG, CHENGFENG បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។



ឈ្មោះផលិតផល
កាបូបគ្រប់ប្រភេទ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ថ្នាក់ឈ្មោះទោលប្រការ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ អាយរ៉ែច ហ្វេកធើរី (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឧបនាយករដ្ឋមន្ត្រី
ហង លី សុភា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- រដ្ឋបាលស្រុកអង្គស្នួល
- រដ្ឋបាលឃុំបែកបាន
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

២

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី